



សារព័ត៌មាន
ខ្មែរជំនួស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue #311 | February 22nd - March 07th, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

«និយោបាយកម្ពុជា»

គណបក្សប្រឆាំងក្នុងមាត់នៅកាន់អំណាច

ដោយ ពិន សំខុន - ថ្ងៃទី១៧ មករា ២០២១

«ចង់ប្តូរអំណាចពីគណបក្សប្រជាជន គឺជាសមត្ថភាពរបស់គណបក្សសង្គ្រោះជាតិ» ក្នុងស្ថានភាពបច្ចុប្បន្ននេះ មាត់ទៅរកដណ្តើមអំណាចនយោបាយរបស់គណបក្សប្រឆាំង បានត្រូវគេមើលឃើញថាពុំទាន់មានសមត្ថភាពនឹងលទ្ធភាពប្តូរអំណាចពីគណបក្សប្រជាជនបាននៅឡើយទេ ដោយហេតុថាគណបក្សកាន់អំណាច កំពុងតែនៅរឹងមាំជាងគណបក្សប្រឆាំងនៅឡើយ ហើយម៉ាស៊ីនបំបែកបំបាក់ផ្ទៃក្នុងចំពោះបក្សប្រឆាំងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានប្រសិទ្ធភាពខ្ពស់នៅឡើយ ដែលកំពុងតែធ្វើឱ្យសកម្មភាពប្រឆាំង រឹតតែទន់ជ្រាយជាបន្តបន្ទាប់ ។ ថ្វីត្បិតតែគេដឹងថា គណបក្សប្រជាជនពុំមែនគ្មានចំណុចខ្សោយនោះទេក៏ដោយ ពីព្រោះតែអ្នកកាន់អំណាចកាន់តែជក់ រងផ្ទុះដំណែងមិនទាន់បាន, «កំពុងធ្វើកំហុសជាន់លើកំហុស»ឱ្យសហភាព



អឺរ៉ុបផ្តាច់ជំនួយពន្ធ ឱ្យអាមេរិកដាក់ទណ្ឌកម្មបង្កកលុយមន្ត្រីខ្មែរខ្លះ, អំពើបំផ្លាញជាតិនៅតែបន្តរទោះជាពួកខ្លួនមានបានកប់ក្តោងក៏ដោយ, អនុញ្ញាតឱ្យបរទេសចិនយូនមកបំផ្លាញជាតិឯកកកកុញ បំផ្លាញទាំងបូរណភាព

ប្រទេសខ្មែរទៀត...ទាំងអស់នេះសូមតែជាបុព្វហេតុគ្រប់គ្រាន់ សម្រាប់ឱ្យរាស្ត្រខ្មែរដណ្តើមអំណាចមកឱ្យបក្សប្រឆាំងវិញបាននៅឡើយ... ប៉ុន្តែហេតុអ្វីក៏នៅតែប្តូរដៃកាន់អំណាចនោះមិនបាន? តទៅទំព័រទី០៤

Bitcoin ទល់នឹង មាស៖ អ្នកជំនាញ ១០ នាក់ប្រាប់យើងអំពីទ្រព្យមួយណាដែលពួកគេចង់រក្សាទុកសម្រាប់១០ឆ្នាំទៅមុខទៀត និងមូលហេតុ

Isabelle Lee and Will Daniel

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១

• ខណៈពេលដែល Bitcoin បន្តការប្រកួតប្រជែងឱ្យកាន់តែខ្លាំង អ្នកវិនិយោគកាន់តែច្រើន កំពុងពិនិត្យឡើងវិញ ប្រៀបធៀបពីភាពយូរអង្វែងរវាងរូបិយវត្ថុសម្ងាត់ (crypto currency) ល្បីល្បាញ និងទ្រព្យល្បីល្បាញ ដែលតទៅទំព័រទី១២



Bitcoin vs. មាស
Tomohiro Ohsumi/David Gray/Getty Images

«ព្រឹត្តិការពិភពលោក»

ប្រតិកម្មនៃពលរដ្ឋចំពោះរដ្ឋប្រហារនៅកូរ៉េ

ដោយ ពិន សំខុន - ថ្ងៃទី១៥ កុម្ភៈ ២០២១

ប្រជាពលរដ្ឋកូរ៉េបានបង្ហាញចេញប្រតិកម្មតាំងតែពីថ្ងៃបន្ទាប់នៃការចាប់ខ្លួន លោកស្រី អនសាំស៊ីជី និងមន្ត្រីជាន់ខ្ពស់របស់គណបក្សឈ្នះឆ្នោត ច្រើននាក់ទៀតកាលពីថ្ងៃទី១កុម្ភៈ ២០២១ម្ល៉េះ ដោយចោទប្រកាន់ថាមានការតទៅទំព័រទី១៦



មេធាវី លុយ ហាស្កែល LAW OFFICE OF LOUIS S. HASKELL
Excellent Service Since 1987

សេវាកម្មជាតិចាប់ពីឆ្នាំ 1987

គ្រោះថ្នាក់ចរាចរណ៍យន្តជួនកូច, រថយន្តជួនធំ និងម៉ូតូ • អន្តោប្រវេសន៍
 ធ្វើពន្ធ • ការរៀបចំ • គ្រោះថ្នាក់រំលោភបំពាន • ឆ្កែទា
 ជំនួយស្រាវជ្រាវ និងការការពារបញ្ហាពន្ធដារ

សូមអរគុណចំពោះការបន្តទទួលបានជោគជ័យរបស់លោកអ្នកក្នុងការការពារយើងក្នុងការដោះស្រាយបញ្ហាផ្នែកច្បាប់ និងពន្ធដារជូនលោកអ្នក ។ យើងខ្ញុំរំពឹងថា នឹងបានបម្រើលោកអ្នកយ៉ាងល្អទៅរាល់អនាគត។
 បុគ្គលិកយើងខ្ញុំនិយាយភាសាខ្មែរ

Auto, Truck and Motorcycle Accidents
 Immigration • Tax • Bankruptcy
 Slip & Fall • Dog Bite
 Tax Resolution & Defense

*Thank you for your continued confidence
 In our office to handle your legal and tax matters.
 We look forward to serving you well into the future.*

16 Pine Street • Lowell, MA • 978-459-8359 • www.attorneyhaskell.com

មណ្ឌលពិនិត្យសុខភាពទូរគ្រឹះ

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

Rong Chhun calls his arrest and detention as the root causes of bad name for the government.

By: The Cambodia Daily
February 5, 2021

Leader of the trade union, Mr. Rong Chhun affirmed during the trial today that the root causes of making the Hun Sen's government has bad name and affects the reputation of Mr. Hun Sen is his arrest, not because of his statement about the land issues at the Cambodia-Vietnam border.

This affirmation was made when the Phnom Penh Court of First Instance, dated February 3, 2021 opened a trial of a case of the Cambodia Watch representatives namely Mr. Rong Chhun, Ms. Sor Kanika and Mr. Ton Nimol, accused them of "incitement to commit serious unrest to society."

In the court room, the defender for the government Mr. Chhin Boravuth asked to Mr. Rong Chhun why did you make the statement related to the border issue? The same defender regarded the statement of Mr. Rong Chhun dated July 20,

2020 as it affected seriously to the government's reputation.

Standing inside the accused dock, dressed in dark yellow clothes with firm facial appearance, the former member of the National Election



Committee, Mr. Rong Chhun has answered to the government's defender questions that he had no intention to see or talk about the border. But people told me that the root causes of their land dispute related to the border demarcation poles that made them lost their lands and affecting their livelihood.

This representative of the Cambodia Watch affirmed in the court room that his statement does not affect to Hun Sen's reputation, but his arrest does affects to the reputation of the government.

Mr. Rong Chhun was arrested in the end of July 2020 and accused of inciting serious unrest to the society after this trade union leader released a statement in relation to lands issues in Tbong Khmum province borders with Vietnam.

The arrest of Rong Chhun in July 2020, Hun Sen has confirmed

that he gave order to arrest Mr. Rong Chhun and Mr. Soung Sophorn, leader of Khmer Victory Party after this politician demanding for the release of Mr. Rong Chhun and elaborated about the border where Rong Chhun was arrested.

Hun Sen claimed that he would arrest more government critics over border issue, particularly those who accuse his government as traitor because it makes a lost of Cambodian land to Vietnam.

However, local and international NGOs are demanding for release of Mr. Rong Chhun, opposition activists and human rights activists as well as environmental activists who have been arrested in relation with demanding for Mr. Rong Chhun's release and are being accused of similar incitement.

In September 2020, nearly 40 civil society organizations requested the government of Hun Sen to stop the use of incitement accusation because this accusation affects seriously on the freedom of expression of the people in Cambodia and also contradicts to the national and international principles.

We're OPEN

Lowell Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពទូរគមនាគមន៍
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**

សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត

Call: (978) 455-7992

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពទូរគមនាគមន៍
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**

សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត

Call: (781) 780-7755

តមកពីទំព័រទី ០១

គណបក្សប្រឆាំងក្នុងមាត់ទៅកាន់

គណបក្សប្រឆាំងបច្ចុប្បន្ន៖ មានក្រុមអ្វីខ្លះ? គឺមានគណបក្សប្រឆាំងជាបំណែកតូចៗ ដែលធ្លាប់ជាទីសង្ឃឹមនៃប្រជាពលរដ្ឋខ្មែរទូទៅនៅពេលរូបរាងគ្នាដូចជាគណបក្សអតីតសង្គ្រោះជាតិសមរង្ស៊ី, ដូចជាអតីតសង្គ្រោះជាតិ កឹម សុខា, ដូចជាផ្នែកកាន់តែតូច ជាគណបក្ស៣-៤ដែលចេញពីសង្គ្រោះជាតិទៅសុំសិទ្ធិពីរដ្ឋាភិបាលដើម្បីចូលរួមការបោះឆ្នោតថ្ងៃខាងមុខដោយមិនជឿថាអតីតគណបក្សប្រឆាំងជំរើងមាំពីពេលមុន អាចក្រោកឈរនៅពេលនេះបាន ហើយពួកនោះមិនចង់រង់ចាំទុកឱ្យពលរដ្ឋនៅរងរយៈពេលទៅទៀតឡើយ... នៅមានគណបក្សប្រឆាំងដែលពុំមានសង្ឃឹមថាអាចនឹងឈ្នះឆ្នោត ពីព្រោះតែជើងមួយនៅជាមួយរដ្ឋាភិបាល គឺគណបក្សហ្វុនស៊ិនប៉ិច របស់ទ្រង់ នរោត្តម រណឫទ្ធិ និងគណបក្សបញ្ចេញនូវមួយចំនួនទៀតដែលទទួលបានសម្ងាត់ពីលោក ហ៊ុន សែន និងគណបក្សប្រជាជន ឱ្យបង្កើតបក្សចេញជាប្រឆាំង។ គ្រាន់តែរូបភាពតែប៉ុណ្ណោះ ក៏គ្រប់គ្រាន់គួរឱ្យសង្ឃឹមថានឹងចាញ់ឆ្នោតនៅថ្ងៃខាងមុខជាប្រាកដទៅហើយ...តើនៅមានទំនាស់អ្វីទៀត?

ប្រជាពលរដ្ឋ ថ្វីត្បិតតែនៅក្នុងដង្ហាបសេដ្ឋកិច្ចទន់ខ្សោយ និងក្នុងដង្ហាបអំណាចផ្តាច់ការ មិនមែនមិនដឹងទេថាគណបក្សណាមួយដែលមានឆន្ទៈបំរើរាស្ត្រពិតប្រាកដនោះ ប៉ុន្តែភាពមិនច្បាស់លាស់នឹងការរុករាននៃមេដឹកនាំបក្សប្រឆាំងខ្លះ ធ្វើឱ្យរាស្ត្រច្រឡំប្រលំប្រលងអស់រលីង, តើខ្លួនត្រូវនៅជាមួយបក្សកាន់អំណាចដើម្បីយករស់មួយរយៈ? ឬមួយក៏ចូលទៅតស៊ូជាមួយបក្សប្រឆាំងណាមួយដែលមានសំណាងនឹងឈ្នះនោះ? «ចុះទឹកក្រពើឡើងលើខ្លា»តើនឹងរស់រៀបណាទៅឬក៏បំណាច់នឹងបាប ឱ្យបានឆ្លាបមាត់»អ្នកនឹងគេ?គណបក្សប្រឆាំងបានធ្វើឱ្យគេឃើញថាៈ ទី១-នៅបែកបាក់ផ្ទៃក្នុងយ៉ាងដំណាស់ម រង្ស៊ី ដើរបំបែកគណបក្សខ្លួនឯង ជាបំណែកតូចៗ ចំណែកឯ កឹម សុខា នៅជាប់ការចោទប្រកាន់ មិនអាចចេញដឹកនាំរួច ២-គ្មានចេតនាសម្ព័ន្ធដែលទំនាក់ទំនងចលនានយោបាយរបស់បក្សប្រឆាំងដែលរីកធំបាន និងទុកចិត្តបាន ឬជ្រុញផ្សាយចេញមកទេ ៣-គ្មានគម្រោងនយោបាយរៀបចំប្រទេស ដើម្បីដើរទៅរកជ័យជំនះនឹងនៅពេលឈ្នះទៅកាន់អំណាចនៅពេលដែលប្រជាពលរដ្ឋប្រគល់អំណាចមកឱ្យ៥-

សង្ឃឹមលើមហាអំណាចបរទេសដែលមិនច្បាស់លាស់ថាជួយអ្វី ដូច្នេះមានតែរង់ចាំ៥-គ្មានទស្សនៈវិស័យរបស់ក្រុមណាមួយដែលនឹងសង្ឃឹមថា«ក្រុមប្រឆាំងនឹងរួមគ្នាឯកភាពគ្នា»ពេលនេះឬពេលក្រោយបាននៅឡើយ ៥-គ្រប់សកម្មភាពក្រុមនីមួយៗនឹងសារបញ្ជូនទៅពលរដ្ឋសុទ្ធតែភូតភរឬធ្វើមិនបាន ឬក៏ត្រូវគ្នាឯងវាយប្រហារជំនួសបក្សកាន់អំណាច ៥-គណបក្សកាន់អំណាចនៅតែគ្រប់គ្រងចលនាប្រឆាំងបានគ្រប់ពេលនៅឡើយ ... ទាំងនេះជាសំណើល្បីជូរចត់របស់ពលរដ្ឋខ្មែរ ដែលថាសេចក្តីសង្ឃឹមថាឱ្យគណបក្សប្រឆាំងនឹងយកឈ្នះ ឬអ្នកកាន់អំណាចបច្ចុប្បន្នបាននោះ វាហាក់ដូចជានៅឆ្ងាយពេកណាស់ ។

ដើម្បីឈ្នះឆ្នោតសភាជាតិនៅឆ្នាំ២០២៣ គណបក្សនីមួយៗដែលនឹងចូលប្រកួតយកអាសនៈសភាត្រូវនៅជាមួយរាស្ត្រឱ្យបានយូរពេល គិតនឹងត្រៀមអំពីការយកឈ្នះឆ្នោតឃុំសង្កាត់ នាឆ្នាំ២០២២ជាមុនពីព្រោះនេះជាដំណាក់កាលពង្រឹងមូលដ្ឋានជាគ្រឹះរបស់គណបក្សដែលមានប្រជាប្រិយទាំងឡាយ ដែលចង់ដឹកនាំនិគិប្រតិបត្តិនៅកម្ពុជា។ ចុះបើគណបក្សដ៏មានសង្ឃឹមថាអាចនឹងយកឈ្នះបានបែរជាបែកបាក់គ្នារកជួសជុលមិនបានបែរជាធ្វើសកម្មភាពអ្វីមួយចេះតែខុសធ្ងន់ធ្ងរមិនចេះចប់ តើប្រជាពលរដ្ឋដែលប្រាថ្នាប្តូរផ្លាស់អ្នកនយោបាយបច្ចុប្បន្ននោះ គេនៅសង្ឃឹមគាំទ្រលើបក្សប្រឆាំងដដែលនោះ តទៅទៀតឬទេ? ទំនងជាគេយករស់មួយរយៈសិនហើយ ។

គណបក្សកាន់អំណាចៈ គេរំលាយបក្សប្រឆាំងដោយ ១-គ្មានខ្លាចរអែងចិត្តបក្សប្រឆាំងដ៏មានកម្លាំង ដោយសារគេសំអាងលើទុកក្នុងរបស់គេ ២-គ្មានខ្លាចរអែងបរទេសម្ចាស់ជំនួយដែលមានលក្ខខណ្ឌលើជំនួយរបស់គេ ពីព្រោះមានមហាអំណាចចិននៅពីក្រោយ ៣-គ្មានខ្លាចរអែងប្រជាពលរដ្ឋ ដែលអាចនឹងបោះឆ្នោតទម្លាក់អ្នកកាន់អំណាចចោលចេញពីព្រោះគេដឹងថា គេមុខជានឹងឈ្នះឆ្នោតតែដដែល ។ លោក ហ៊ុន សែននាយករដ្ឋមន្ត្រីខ្មែរ ដែលធ្វើអ្វីស្រេចតែនឹងចិត្តលោកបានក៏ព្រោះតែគណបក្សប្រឆាំងបានត្រូវបង្រួញសមត្ថភាពដោយការគម្រាមការចាប់ចង ការបង្ខំតស្សៀង នៅសល់តែកម្លាំងបន្តិចបន្តួចមិនអាចធ្វើអ្វីឱ្យរង្គោះរង្គើ

ហ៊ុន សែន បានឡើយ ។ ដើម្បីធ្វើករណីរលាយប្រជាធិបតេយ្យបាន រំលាយសិទ្ធិមនុស្សបាន បង្កើនអំពើពុករលួយបានលក់សម្បត្តិជាតិបាន លក់សម្បត្តិពលរដ្ឋបាន ពីព្រោះរដ្ឋអំណាចបានចូលខ្លួនជាអ្នកបំរើប្រទេសមហាអំណាចចិនកុម្មុយនិស្តដែលនគរនោះ ពុំមានគោលការគោរពសិទ្ធិមនុស្ស ឬគោរពប្រជាធិបតេយ្យដូចប្រទេសលោកសេរីនោះទេ។ប្រទេសអ៊ីបបានដាក់ទណ្ឌកម្ម ប្តើមយកពន្ធលើទំនិញខ្មែរនាំចូលទៅតំបន់អ៊ីប(មាន២៧ប្រទេស)ដោយបុព្វហេតុមិនគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ លោកនាយករដ្ឋមន្ត្រីខ្មែរមិនបានខ្វល់ពីទុក្ខវេទនានៃកម្មករខ្មែរនឹងរោងចក្រទាំងឡាយដែលខាតបង់ឬបិទទ្វារនៅស្រុកខ្មែរនោះទេ ពីព្រោះតែមានចិនកុម្មុយនិស្ត ជាដំហើរសេដ្ឋកិច្ចនយោបាយ និងយោធា ជាលំនឹងគ្រូចទៅហើយ។

គណបក្សសង្គ្រោះជាតិៈ មិនមែនអត់សង្ឃឹមថានឹងឈ្នះនៅថ្ងៃណាមួយនោះទេ ឬហោចណាស់ក៏ត្រូវប្រឹងប្រែងឱ្យអាចនៅជាគណបក្សដែលរាស្ត្រគោរពថាអាចការពារពួកគេបានដែរហើយ ឈរនៅជាបក្សប្រឆាំងដែលដាច់ណាត់មិនទន់ជ្រាយឬលក់ខ្លួនចំពោះមុខលុយចំពោះមុខអំណាចនិងចំពោះមុខអយាយមុខ។ គណបក្សប្រជាជននៅតែជាគណបក្សពុករលួយ គ្រួសារនិយមនៅឡើយនៅតែជាគណបក្សបំរើបរទេសនៅឡើយនៅតែជាគណបក្សធ្វើបាបជិះជាន់ប្រជាពលរដ្ឋនៅឡើយ នៅតែប្រទេសដែលប្រជាពលរដ្ឋត្រូវបញ្ជូនជាពលកររាប់លាននាក់ទៅជាចំណាកស្រុក... តើហេតុអ្វីបានជា គណបក្សប្រឆាំងដែលធ្លាប់មានកេរឈ្មោះ ទប់ទល់ជាមួយជនផ្តាច់ការ ហ៊ុន សែន នោះមិនបាន? ពីព្រោះជនផ្តាច់ការដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនមែនតែមាននៅខាងគណបក្សប្រជាជននោះទេ គេក៏ឃើញនៅក្នុងបក្សអតីតសង្គ្រោះជាតិផងដែរ ។

លោកសមរង្ស៊ីក្មេងក្មាងបានតែនិយាយច្រើនតែធ្វើមិនដែលបានសម្រេចប្រយោជន៍ឱ្យរាស្ត្រទេ តើមានមធ្យោបាយអ្វីទេ ដែលធ្វើឱ្យគេជឿបានមកវិញ ? លោកស្រី មូរ សុខហួរ ទៅហាក់លោតជាមួយ សម រង្ស៊ី ក៏ដោយសារច្រឡំថា សម រង្ស៊ី ទើបជាមេដឹកនាំបក្សប្រឆាំងពិតប្រាកដតែសមរង្ស៊ីធ្វើការសម្រាប់តែប្រយោជន៍និងគេរល្មោះខ្លួនឯងម្នាក់តែប៉ុណ្ណោះ, មូរ សុខហួរ មិនអាចលេចជូរមុខបានទេ ? នៅសល់លោក

កឹម សុខា ដែលនៅក្នុងស្ថានភាពរង់ចាំភ្លើងខៀវពីតុលាការខ្មែរ ទើបធ្វើសកម្មភាពនយោបាយបាន, ក្នុងពេលជាមួយគ្នានោះគ្មានសមាជិកដានខ្ពស់ណាមួយ ចេញមុខទៅនៅគៀកប្រជាពលរដ្ឋនាំដំណឹងល្អ នាំសេចក្តីសង្ឃឹមទៅដល់ប្រជាពលរដ្ឋថានឹងមានមនុស្សល្អនឹងចេញមកជួយសង្គ្រោះបងប្អូនហើយ ។ ការរង់ចាំ មិនបញ្ចេញមតិយោបល់របស់មេដឹកនាំ វាធ្វើឱ្យមានការបកស្រាយវែលវែក ដោយបណ្តាញពត៌មានដោយបណ្តាញហ្វេសប៊ុក វីតតែធ្វើឱ្យការបែកបាក់ផ្ទៃក្នុងវីតតែធ្ងន់ធ្ងរទៅបាន ដែលវានឹងពន្យារពេលសម្រាប់ក្រោកឈរ ពិបាកឱ្យនរណាធ្វើសកម្មភាពជាតិជំនួស និងធ្វើឱ្យពិបាកដោះស្រាយគ្រប់បញ្ហាដែលបានកើតឡើង ។

នៅមានសមាជិកអតីតបក្សសង្គ្រោះជាតិខ្លះទៀត បានប្រកាសថាទៅសុំសិទ្ធិធ្វើនយោបាយដោយសារគ្មានសង្ឃឹមថានឹងយកគណបក្សសង្គ្រោះជាតិបានមកវិញទេ, អ្នកទាំងនោះជាអតីតសមាជិកនឹងដំណាងរាស្ត្រដែលធ្លាប់មានស្នាដៃសមរម្យជាមួយរាស្ត្រតំបន់របស់ពួកគេ ។ ប៉ុន្តែមុននឹងយល់ពីគោលបំណង នយោបាយនិងការរៀបចំគណបក្សថ្មី ដូចជាដំណាងរាស្ត្រអ្វី បានរដ្ឋ ជាដើម ស្រាប់តែអ្នកដែលមិនទាន់បានចេញដំណើរទិទានថាជាក្រុមជនរត់ចោលជួរ, ឬក៏ជាក្រុមដែលចូលដៃជាមួយលោក ហ៊ុន សែនដែលធ្វើឱ្យកេរឈ្មោះក្រុមមនុស្ស ដែលធ្លាប់ជាមិត្តសោះនោះ ប្រឡាក់ប្រឡូសមួយរំពេច ។ ភាពច្រឡំប្រលំប្រលង ភាពទិទានជាអ្នកតូចតាចបានជះលើទ្រូងឯង នាំរាស្ត្រដែលត្រូវការបក្សប្រឆាំង ឱ្យនៅក្បែរខ្លួនគ្រាន់ជាទីពឹងនោះ កាន់តែឃ្លាតទៅឆ្ងាយទៅ...តើនេះឬ ដែលជាវត្ថុបំណងរបស់បក្សប្រឆាំង? តើបក្សប្រឆាំងមានគិតទេថា ខ្លួននឹងត្រូវមានការពិគ្រោះ នៅពេលណាមួយ ដែលលោកអ្នកប្តើមធ្វើនយោបាយឡើងវិញទេ? ដើម្បីឯកភាពនៃបក្សប្រឆាំង មុននឹងទៅដល់ឯកភាពនៃប្រទេសទាំងមូលដើម្បីស្វែងរកសន្តិភាពជាចុងបញ្ចប់នោះ? ត្រូវដឹងថា នេះជាគោលការចម្បងនៃលទ្ធិប្រជាធិបតេយ្យ ដើម្បីសន្តិភាព ។

គណបក្សសង្គ្រោះជាតិបានចុះខ្សោយហើយដូច្នេះត្រូវពង្រឹងឡើងវិញឱ្យបានឆាប់សម្រាប់ឱ្យប្រជាពលរដ្ឋវិនិច្ឆ័យហើយគាំទ្រនាឱកាសបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតសភាជាតិឆ្នាំ២០២៣ ។ ដើម្បីពង្រឹងគណបក្សសង្គ្រោះជាតិបានតទៅទំព័រទី១៣

មជ្ឈមណ្ឌលសហគ្រិនភាព ក្រុមការងារសហគមន៍ ជួលម្ចាស់ ជំនួញក្នុងស្រុកដ៏មានប្រជាប្រិយភាពអ្នកស្រី អានី រង់

ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសិត — អ្នកស្រី អានី រង់ គឺជាស្ត្រីជំនួញក្នុងស្រុកម្នាក់ដែលគេគោរព រាប់អានចូលរួមជាមួយក្រុមមជ្ឈមណ្ឌលសហគ្រិនភាព ក្រុមការងារសហគមន៍ ហៅកាត់ថា (ECenter) ធ្វើការ ក្នុងភាពជាដៃគូជាមួយអតីតស្ថាបនិកស្ត្រី គឺអ្នកស្រី Kelly Anne Mello និង អ្នកស្រី Franky Descoteaux ។

មជ្ឈមណ្ឌលសហគ្រិនភាព ក្រុមការងារ សហគមន៍ នាពេលថ្មីៗនេះ បានទទួលថវិកាចំនួន ៦៥០០០ ដុល្លារ ពីរដ្ឋបាលជំនួញខ្នាតតូចដែល មានការប្រកួតប្រជែងខ្ពស់ (SBA) មូលនិធិ PRIME ។ មានអ្នកដាក់ពាក្យស្នើសុំក្នុងស្រុកចំនួនជិត ២០០ នាក់ មជ្ឈមណ្ឌលសហគ្រិនភាព គឺជាអ្នកស្នើសុំម្នាក់ ដែលទទួលបានរង្វាន់នេះ ក្នុងចំណោមអ្នកទទួល បានរង្វាន់ចំនួន ២៧ នាក់ និងមានតែពីរនាក់ប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការជំនួញនៅរដ្ឋម៉ាសាឈូសិត។ ក្នុង ភាពជាដៃគូជាមួយមូលនិធិអភិវឌ្ឍសហគមន៍ ហៅ កាត់ថា (CDBG) មូលនិធិសង្គ្រោះបន្ទាន់សម្រាប់ជម្ងឺ វីដ-១៩ មូលនិធិ PRIME និងត្រូវបានប្រើប្រាស់ដើម្បី ជួលទីប្រឹក្សាក្នុងស្រុក និងផ្តល់ការគាំទ្រខ្លាំងលើ ជំនួញដែលរងផលប៉ះពាល់ជាអវិជ្ជមានដោយសារតែ

ជម្ងឺវីដ-១៩។ ក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធី ក្រុមជំនួយបច្ចេកទេសឯកទេស (STAT) អ្នកស្រី អានី រង់ និងធានាដល់ការគាំទ្រជំនួញមានគុណភាព



ជម្ងឺវីដ-១៩។ ក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធី ក្រុមជំនួយបច្ចេកទេសឯកទេស (STAT) អ្នកស្រី អានី រង់ និងធានាដល់ការគាំទ្រជំនួញមានគុណភាព

និងប្រតិបត្តិការនៃ Humanity Boutique នៅក្នុងទីក្រុង ឡូវែលចាប់តាំងពីឆ្នាំ២០១៤មក អ្នកស្រីបានដឹកនាំ ហាងឆ្លងកាត់ពេលវេលាដែលសេដ្ឋកិច្ចធ្លាក់ចុះទាប និងឥឡូវនេះ អំឡុងពេលជម្ងឺវីដ-១៩ អានី បាន ប្រែប្រួលជំនួញរបស់គាត់ដោយនៅមានវត្តមាន ជាពាណិជ្ជកម្ម អេឡិចត្រូនិច (e-commerce) និង ហាងលក់ឥតតាមការបញ្ជាទិញ (pop-up shop) ។

“អំណោយដ៏ធំមហិមាមួយធ្វើជាម្ចាស់នៃ Hu- manity ដែលអ្នកស្រីអានី មានលទ្ធភាពធ្វើ គឺមាន ទីតាំងនៅចំណុចសហគមន៍ ជាម្ចាស់ជំនួញ ជាស្ត្រីខ្មែរ និងជាអ្នកគាំទ្រសហគ្រិន និងជំនួញ។ អ្នកស្រីមានទំនាក់ទំនងល្អនៅក្នុងសហគមន៍ជំនួញ និងសហមន៍មិនរកកម្រ នៅក្នុងទីក្រុងឡូវែល និងតំបន់នៅជុំវិញ។ អ្នកស្រី អានី មានសមត្ថភាព ពាក់មួកបានច្រើន ជាម្ចាស់ជំនួញម្នាក់ និងមាន តម្រូវការធ្វើការងារស្ម័គ្រចិត្តមិនយកកម្រៃ ថែមទៀត គឺជាអត្ថប្រយោជន៍ដ៏ធំបំផុតសម្រាប់មជ្ឈមណ្ឌល សហគ្រិនភាព ក្រុមការងារសហគមន៍” នេះបើតាម ការបញ្ជាក់ ដោយដឹងពីអ្នកស្រី Franky Descoteaux នាយិកានៃមជ្ឈមណ្ឌលសហគ្រិនភាព។

ជាអ្នកសម្របសម្រួលកម្មវិធី STAT នៅ មជ្ឈមណ្ឌលសហគ្រិនភាពអ្នកស្រីអានី និងផ្តល់ការ ប្រឹក្សាយោបល់ខាងផ្នែកវប្បធម៌ និងសមត្ថភាពភាសា ដល់គោរដនីយដ្ឋានដែលមិនសូវសម្បូរអតិថិជន និង អ្នកលក់រាយនៅទូទាំងទីក្រុងឡូវែលផ្ដោតជាពិសេស នៅក្នុង Cambodia Town, The Acre, Downtown និង Back Central។ មជ្ឈមណ្ឌលសហគ្រិនភាព ក្រុមការងារសហគមន៍ និងធ្វើការងារជាមួយដៃគូ ក្នុងស្រុក ដើម្បីកំណត់រកទីប្រឹក្សារួមទាំង សហគម ជួយគ្នាទៅវិញទៅមកកម្ពុជា ហៅកាត់ថា (CMAA) ការបង្រួបបង្រួមគ្នាដើម្បីភាពល្អប្រសើរ Acre (CBA), Working Cities Challenge មជ្ឈមណ្ឌលសហគមន៍ អាហ្វ្រិកនៃទីក្រុងឡូវែល (ACCL), មជ្ឈមណ្ឌលពីរ ទុហ្គាល-អាមេរិក មជ្ឈមណ្ឌលសហគមន៍ឡាទីន សម្រាប់ការផ្តល់ភាពអង់អាច និងផ្សេងទៀត។ គោលដៅរបស់ក្រុម STAT គឺត្រូវធ្វើការងារជាមួយ ម្ចាស់ជំនួញដោះស្រាយការប្រឈមក្នុងការធ្វើជំនួញ និងជួយពួកគេដោយសម្រេចបានគោលដៅមុខជំនួញ នាពេលអនាគត ទីប្រឹក្សានឹងធ្វើការងារសហការគ្នា ជាមួយម្ចាស់ជំនួញ ធ្វើបញ្ចប់កិច្ចការដែលចាំបាច់ បណ្តុះបណ្តាលជំនាញថ្មីៗ សំខាន់ៗ រៀបចំបង្កើត ប្រព័ន្ធសម្រាប់ភាពជោគជ័យយូរអង្វែង និងបង្កើន ការយល់ដឹងអំពីជំនួញក្នុងស្រុកតាមរយៈទីផ្សារដែល មានការសហការគ្នា។

ការិយាល័យច្បាប់

រ៉ូសា និង តាំង

Francisco J. Rosa, Esq.
មេធាវី ប្រុង ស៊ុស ជេ.រ៉ូសា

Andrew 'Bunna' Taing, Esq.
មេធាវី អែន ប្រិវប្បណា តាំង

Law Office of

Rosa & Taing

ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្លែងបន្លំ
- អន្តោប្រវេសន៍
- ការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិលស្ទើរ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: **978-458-0934** | at@rosataing.com

CONWAY

INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុស្តរ័យបានបម្រើសហគមន៍ដោយធានា រ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងហ្គែន ។

យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម :

ការធានារ៉ាប់រងគ្រួសារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្កការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ

ការធានារ៉ាប់រងទីផ្សារ

- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនួញ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បន្ទស័យ (Bonds)
- អ្នកមើលថែទាំ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក : ហ្វ្រែន មុត, អ្នកគ្រប់គ្រង

តមកពីទំព័រទី ០១ ប្រតិកម្មនៃពលរដ្ឋចំពោះរដ្ឋប្រហារ

លូចសន្លឹកឆ្នោត... គឺជារូបរាងដោយអ្នកស្រុក ភូមិ គោះជូង គោះជូង គោះចានឆ្នាំង តាមផ្ទះទ្រហ័ងអីងកង... ជាសញ្ញាខាន ភាពរឹងមាំនៃរដ្ឋអំណាចយោធា ដែល ក្តោបក្តាប់ ដាក់អន្ទាក់រដ្ឋបាលស៊ីវិល តាំងតែពីលោកស្រី អូន សាំងស៊ូជី បាន ឈ្នះឆ្នោតលើកទី១នា១០ឆ្នាំមុនមកម្ល៉េះ, ២ថ្ងៃបន្ទាប់មកសហគមន៍អន្តរជាតិ និង អង្គការសហប្រជាជាតិ បានចេញសេចក្តី ថ្លែងការផ្តោតទៅលើរដ្ឋប្រហារយោធាដែល បានធ្វើឱ្យប្រតិកម្មនៅផ្ទះ ប្រែជាភូមិកម្ម តាមទីធ្លាសាធារណៈ និងតាមស្រុកភូមិ មកទល់ពេលនេះ ពាសពេញប្រទេស ហើយ រាប់ទាំងមន្ត្រីរដ្ឋការ ទីសាធារណ និងកងកម្លាំងបានបិទទ្វារ ដើម្បីជាការ គាំទ្រដល់ការទាមទារឱ្យដោះលែងជាប្អូន ទាន់ ក្រុមអ្នកនយោបាយ ដែលត្រូវបាន ចាប់ខ្លួនដោយក្រុមយោធាភូមា។

ឧត្តមសេនីយ៍មិនអ្វីឡើង ដែល ដឹកនាំរដ្ឋប្រហារ បានប្រកាសភាពអាសន្ន ក្នុងប្រទេស ក្នុងរយៈពេល១ឆ្នាំ ហើយ តែងតាំងមន្ត្រីយោធាបន្ថែមពីស្ថាប័ន តែងតាំងដោយធម្មនុញ្ញយោធាឆ្នាំ២០០៨ ដែលមានរួចហើយ បញ្ចូលមកគ្រប់គ្រង... ប៉ុន្តែលើកនេះសហរដ្ឋអាមេរិកបានបញ្ចេញ ប្រតិកម្ម នៅ១សប្តាហ៍បន្ទាប់មកទៀត ព្រមានថានឹងមានការដាក់ទណ្ឌកម្មភ្លាមៗ ដើម្បីឱ្យមានការដោះលែង អូន សាំងស៊ូជី អ្នកនយោបាយឯទៀត និងការពារពលរដ្ឋ កុប្បករ... សហភាពអឺរ៉ុប ចក្រភពអង្គរក្លែង អូស្ត្រាលីក៏ដូចគ្នានឹងអង្គការសហប្រជាជាតិ បានទាមទារឱ្យមានការដឹកនាំ ត្រឡប់មក

ដុល្លានិងប៊ីសនីសរបស់ខ្លួនទាំងអស់ ដោយចំពោះ, តែមេយោធាទាំងនោះ នៅឈរទ្រឹងមិនមានខ្លាចអានៅឡើយ ពីព្រោះគេដឹងថាប្រទេសចិន នៅតែជា អ្នកគាំទ្រពួកគេដ៏ខ្លាំងខ្លាចនៅឡើយ។ នៅ អាស៊ាន មានប្រទេស៣-៤ ដែលកំពុង ទទួលឥទ្ធិពលចិនកម្មនីមួយៗបំផ្លាញ



ប្រជាជនប្រទេសខ្លួនឯងគឺម្យ៉ាង ម៉ា-ថៃឡិន-កម្ពុជា និងហ្វីលីពីន ដូច្នេះ ទំនងជានឹងប្រឈមមុខ នឹងការប្តេជ្ញាចិត្ត របស់នយោបាយថ្មីរបស់សហរដ្ឋអាមេរិក ដែលថាត្រឡប់មកគ្រប់គ្រងពិភពលោក វិញគឺប្រឈមមុខនឹងមហាអំណាចថ្មី ចិនដែលបានធ្វើឡើងធ្វើផ្លូវតាំងតែពីឆ្នាំ មកហើយ ។ ក្នុងរយៈពេលមិនដល់១ខែ នៃការឡើងកាន់អំណាចនៃដោបាយជិន

នៅសប្តាហ៍ទី៣ នៃសកម្មភាពវិវាទ បង្កដោយក្រុមយោធាប្រជាពលរដ្ឋម្យ៉ាង ម៉ា-ថៃឡិននាក់បានពង្រឹងកុប្បកម្មរបស់ ខ្លួនពាសពេញទីក្រុងសំខាន់ៗនៅក្នុងតួន និងនៅណែពីដោ ដែលយោធាពិបាក និងទប់ទល់រក្សាអំណាច ។ ស៊ូជី និងមន្ត្រី ជាប់ឆ្នោត៤០០នាក់បានត្រូវចាប់ខ្លួន បាន ប្រកាសឱ្យប្រជាពលរដ្ឋបន្តប្រតិកម្មនិង រដ្ឋអំណាចយោធាដែលបានធ្វើរដ្ឋប្រហារ

ឆ្នោតពេលនោះ ប៉ុន្តែបានបាញ់ទឹក និង គ្រាប់កៅស៊ូទប់ទល់ ទៅលើកងកម្លាំង ដែល លើកម្រាមដៃ៣ មានន័យថាមិនស្តាប់ បង្គាប់អំណាចយោធាតទៅទៀតនោះទេ។ ប្រទេសចិនដែលបានឡើងជា មហាអំណាចកុម្មុយនិស្តទី១ បន្ទាប់ពី សហភាពសូវៀតបានត្រូវរំលំបន្តិចមក, មានព្រំប្រទល់ជាប់គ្នានឹងភូមា ហើយក៏ មានទំនាក់ទំនងស្តីតម្រូវ ជាមួយក្រុម

លើលទ្ធិប្រជាធិបតេយ្យក្រុមប្រឹក្សាប្រជាជន ភូមិសាស្ត្រដ៏ឈ្នះដាច់៨០%នៃការបោះឆ្នោតកាល ពីខែវិច្ឆិកា២០២០។ អង្គការសហប្រជាជាតិ បានពង្រឹងប្រតិកម្មរបស់ខ្លួនព្រះប្រទេស ភូមាដោយបោះឆ្នោតជាឯកច្ឆន្ទៈដាក់ទោស រដ្ឋប្រហារយោធារឿងនេះថា ចិននឹងស្រ្តី មិនយល់ស្របក៏ដោយ។ សហរដ្ឋអាមេរិក បានបន្តសង្កេតនា និងបន្ថែមទណ្ឌកម្ម លើភូមាជាមួយនិងចក្រភពអង្គរក្លែងអឺរ៉ុប

យោធាភូមាហើយបានពង្រឹងក្រុមយោធា តាំងពី៣០-៤០ឆ្នាំមកហើយ ។ គេអាច សង្ស័យដោយមិនច្រឡំថាមិនមែនជាមាន ប៊ីសនីសជាមួយមេយោធាទាំងនោះជា បន្តទៅទៀត ជាមិនខានឡើយ... បើជា ដូច្នោះមែន ភូមានឹងមិនមានវាសនាថា នឹងជឿនលឿនរបៀបលោកសេរីបាន នោះទេ... ឧទាហរណ៍មាននៅកម្ពុជា សព្វថ្ងៃ និងមាននៅប្រទេសតូចតាច ជាច្រើនទៀត គឺមេដឹកនាំតែម្នាក់ សុទ្ធតែ ទទួលលក់ខ្លួន(លក់បានថ្លៃណាស់) យក ប្រទេសទាំងមូលទៅបំផ្លាញប្រយោជន៍ មហាមិត្តចិន ហើយទុកភូមានឹងកើតនៅ ទីនោះ នេះហើយជាមនោគមន៍ផ្តាច់ការ វណ្ណៈអធនដែលជម្រុញប្រជាជនភូមាមាន មូលហេតុគ្រប់គ្រាន់ និងយកជីវិតទៅប្តូរ យកមេដឹកនាំដែលស្រឡាញ់ពួកគេ និង ស្រឡាញ់ប្រជាជនប្រជាជនភូមា ។

ប្រទេសភូមាដែលធ្លាប់បានភ្ញាក់ រស់ជាតិរបបប្រជាធិបតេយ្យពិតប្រាកដ ជាមួយក្រុមអ្នកស៊ូរដោះស្រាយប្រទេស អូន សាំងស៊ូជី កាន់អំណាចតាំងជាង១០ឆ្នាំ ចុងក្រោយមក មិនចង់ត្រឡប់ទៅរបប ផ្តាច់ការយោធានិយមវិញទេ តាមមើលទៅ ពួកគេនឹងតស៊ូប្តូរជីវិត រហូតដល់រំដោះ បាននូវសិទ្ធិសេរីភាពបរិបូណ៌ រំលាយរបប យោធានិយម រំលាយរដ្ឋធម្មនុញ្ញយោធា ដែលបំផ្លាញកងកម្លាំងម៉ា រហូតដល់ ជោគជ័យជាស្ថាពរ ។



ករបបប្រជាធិបតេយ្យឡើងវិញ។ មកទល់ពេលឆ្នោតបានទទួលការ គម្រាមយ៉ាងមាំមាំ ពីសហរដ្ឋអាមេរិក ដោ បាយជិន ថែមទាំងបង្ហាញពីទណ្ឌ គម្ពីរដាក់ស្តែង មិនដូចករណីយនៅកម្ពុជា កាលពីឆ្នាំ២០១៧ទេគឺកាលពីថ្ងៃទី១១កុម្ភៈ មេដឹកនាំកំពូលនៃយោធាម្យ៉ាងម៉ា ម៉ា ម៉ា ក្រុមគ្រួសារយោធាមហាសេដ្ឋីព្រះប ទៀតក៏បានទទួលរងទណ្ឌកម្មបង្កកលុយ

ផងសម្ពន្ធភាពយោធានៅអូតុងបានតម្លាប់ ឡើងវិញ, នៅអ.ស.ប. ក៏បានបញ្ឈប់ឡើង ហើយ, សម្ពន្ធភាពយោធានៅឥណ្ឌូប៉ាស៊ី ហ្វីករបស់អាមេរិកក៏បង្កើតចុះហត្ថលេខា រួចហើយដែរ... ដូច្នេះថាសហរដ្ឋមាន សមត្ថភាពត្រឡប់មកគ្រប់គ្រងពិភព លោកវិញយ៉ាងណានៅតែនឹងបានឃើញ នៅពេលឆាប់ខាងមុខ មិនរង់ចាំឱកាស បន្ទាប់ពីកូរ៉េដង្ហើមចុះថយនោះទេ...។

អូស្ត្រាលីឥណ្ឌូប៉ាស៊ីហ្វីករទាំងអាស៊ាន ខ្លួនឯងក៏ផ្តោតការគម្រាមទៅភូមា ថាឱ្យ ថយក្រោយមកវាជាប្រញាប់ ដែល កំដៅនេះនឹងជះចំហាយគម្រាមដល់ចិន ជាប្រាកដផងដែរ ។ ខាងយោធានាសប្តាហ៍ទី១៥កុម្ភៈនេះ បានរំលឹកពាក្យសន្យារបស់ខ្លួនថានឹង រៀបចំបោះឆ្នោតម្តងទៀតនៅក្នុងរយៈពេល មួយឆ្នាំហើយនិងគោរពសម្លេងនៃអ្នកឈ្នះ

តើខ្ញុំអាចទទួលបានព័ត៌មានពិត អំពី PFML នៅឯណា?

ចម្លើយ៖ mass.gov/pfml

ស្វែងយល់អំពីថ្លៃសម្រាប់
គ្រួសារ និងសម្រាកពេទ្យ

DFML
MA Department of
Family and Medical Leave



មណ្ឌលពិនិត្យសុខភាពលីន Lynn Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients

អាសយដ្ឋាន

280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ

Family Medicine

សុខភាពផ្លូវចិត្ត

Behavioral Health

We Accept MassHealth, Medicare
and Other Health Insurances
Our Staff Speaks Khmer

អ្នកស្រាវជ្រាវរកឃើញជម្ងឺកូវីដ នៅចក្រភពអង់គ្លេស សម្រាប់មនុស្សខ្លាំងជាងពី ៣០% ទៅ ៧០%



Robert Glatter, MD

ក្នុងការស្រាវជ្រាវ កាន់តែច្បាស់ថា ជម្ងឺកូវីដអង់គ្លេស ដែលគេស្គាល់ថា B.1.1.7 សាហាវជាង និងជាករណីមាន អ្នកជម្ងឺចូលសំរាក ពេទ្យច្រើនជាង

ធៀបជាមួយនឹងវីរុសប្រភេទសាហាវៗ ដែលបានរកឃើញកន្លងមក។ នេះបើ យោងតាមទិន្នន័យពីវេបសាយរដ្ឋាភិបាល អង់គ្លេស។

ទិន្នន័យដែលបានចងក្រងដោយ ការស្រាវជ្រាវ និងការសិក្សាមកពីពហុ វិទ្យាស្ថាន បានរកឃើញថា មានករណី ជម្ងឺកូវីដ-១៩ “កើនភាពធ្ងន់ធ្ងរ” បើធៀប ជាមួយជម្ងឺកូវីដ។ ការសិក្សាបាន កត់សំគាល់ថា ករណី B.1.1.7 មានពី ៣០% ទៅ ៧០% សាហាវជាង ធៀបជាមួយនឹង វីរុសប្រភេទសាហាវៗ។


ការព្រួយបារម្ភអំពីកំណើននៃការ ស្លាប់ដោយជម្ងឺ B.1.1.7 បានលេចចេញ ឡើងក្នុងខែមករា នៅពេលដែលក្រុមផ្តល់ ប្រឹក្សាយោបល់ផ្នែកការគំរាមកំហែងប្រព័ន្ធ ដង្ហើមថ្មី និងកំពុងកើត របស់ រដ្ឋាភិបាល អង់គ្លេស ហៅកាត់ថា (NERVTAG) បាន បង្ហាញទិន្នន័យនៃការស្លាប់កើនឡើង ធៀបជាមួយនឹងវីរុសប្រភេទសាហាវៗ នាពេលកន្លងមក។

ទិន្នន័យដំបូង ដែលបានធ្វើការវិភាគ ដោយអ្នកស្រាវជ្រាវ ផ្អែកលើការធ្វើតេស្ត ក្នុងសហគមន៍ និងទិន្នន័យការស្លាប់ ត្រូវ បានព្យាករណ៍លើទិន្នន័យគោលដៅដូចគ្នា និង មានភាពលំអៀងដូចគ្នា។ យ៉ាងណាមិញ ការវិភាគថ្មីៗច្រើនថែមទៀត លើទិន្នន័យ ថ្មីបំផុត បាននាំឲ្យមានអ្នកអង្កេតគ្រប់គ្រង “ការបញ្ចូលគ្នាបន្ថែមកើនទំនុកចិត្ត ទាក់ទង នឹង [ការចម្លងថ្មីត្រូវបានប្រើប្រាស់] ជម្ងឺមាន ភាពធ្ងន់ធ្ងរកើនឡើង” អ្នកសរសេរអត្ថបទ បានសរសេររៀបរាប់។

ការសិក្សាជាច្រើនផ្សេងទៀត អំពី ឥទ្ធិពលនៃជម្ងឺកូវីដ B.1.1.7 លើអ្នកសម្រាក ពេទ្យ។ ក្រសួងសុខាភិបាលនៃប្រទេស ស្កុតឡែន បានប្រើហ្សែនអេសខូច (S-gene target failure) ជាការកំណត់រកករណីជម្ងឺ កូវីដ-១៩ ចម្លងថ្មី។ អ្នកស្រាវជ្រាវបាន

កត់សម្គាល់ថា ហានិភ័យនៃការសម្រាក ពេទ្យមានខ្ពស់ជាង នៅក្នុងចំណោមក

ការឆ្លងវីរុសដែលមិនមែនជា B.1.1.7 អ្នក សរសេរអត្ថបទសន្និដ្ឋាន។



រូបភាព spike ប្រូតេអ៊ីន (ក្រហម) ជាជម្ងឺកូវីដ B.1.1.7 នៃជម្ងឺ SARS-CoV-2 ក្នុងណាវីរុស the ... [+]

រណីហ្សែនអេសខូច ធៀបនឹងករណីហ្សែន អេសវិជ្ជមាន។ បន្ថែមលើនេះ ទិន្នន័យមក ពីមជ្ឈមណ្ឌលជាតិថែទាំសង្គ្រោះបន្ទាន់ សរសេរ និងការស្រាវជ្រាវ ហៅកាត់ថា (ICNARC) និង QRESEARCH ក៏បានរកឃើញ ហានិភ័យខ្ពស់នៃការចូលបន្ទប់សង្គ្រោះ បន្ទាន់ () ដោយសារតែករណីជម្ងឺកូវីដ ថ្មី ធៀបនឹងករណីមិនមែនជម្ងឺកូវីដ។

ក៏ប៉ុន្តែអ្នកស្រាវជ្រាវមិនបានយល់ស្រប ទាំងអស់គ្នាទេថា ការបើកឱកាសឲ្យចម្លងថ្មី (variant) គឺជាជម្ងឺធ្ងន់ធ្ងរជាង និងហានិភ័យ ស្លាប់កើនឡើង។ ទិន្នន័យមកពីបណ្តាញ ព័ត៌មានគ្លីនិកជម្ងឺកូវីដ-១៩ ហៅកាត់ ថា (CO-CIN) រកមិនឃើញមានភស្តុតាង បង្ហាញ ជម្ងឺកូវីដមានទំនាក់ទំនងជាមួយ អត្រាស្លាប់នៅក្នុងមន្ទីរពេទ្យខ្ពស់ជាង ទេ។ ការវិភាគពីការិយាល័យស្ថិតិជាតិ ហៅកាត់ថា (ONS) បានកត់សម្គាល់ថា ខណៈពេលដែលកម្រិតគ្រោះថ្នាក់ បាន បង្ហាញហានិភ័យនៃការស្លាប់ខ្ពស់ គ្រប់ មូលហេតុទាំងអស់ “ចំនួននៃការស្លាប់ ទាបណាស់សម្រាប់ការពិចារណាដែល ត្រូវបានរៀបចំ”។

“ដែនកំណត់នៅក្នុងទិន្នន័យគោល ទាំងអស់ដែលបានប្រើប៉ុន្តែជាមួយការវិភាគ ទាំងនេះ បង្ហាញថា ទំនងជាវីរុស B.1.1.7 មានទំនាក់ទំនងជាមួយការកើនហានិភ័យ នៃការសម្រាកពេទ្យ និងស្លាប់ ធៀបនឹង

ក៏ប៉ុន្តែពន្លឺនៃការរកឃើញនេះ ជាករណី គួរតែការពិនិត្យប្រែប្រួលទៀត ដើម្បី ពន្លឿនការចាក់ថ្នាំវ៉ាក់សាំង ទប់ស្កាត់ការ រីករាលដាលវីរុសចម្លងថ្មី” វេជ្ជបណ្ឌិត Amesh Adajia ជាគ្រូពេទ្យផ្នែកជម្ងឺឆ្លង និងសាស្ត្រា ចារ្យនៃមជ្ឈមណ្ឌលសុខាភិបាលសាកល មជ្ឈមណ្ឌលសម្រាប់សន្តិសុខសុខាភិបាល នៃមហាវិទ្យាល័យ Johns Hopkins បាន និយាយ។

ស្របពេលដែល សហរដ្ឋអាមេរិក បន្ត ការប្រឹងប្រែងរបស់ខ្លួន បង្កើនការចាក់ថ្នាំ វ៉ាក់សាំងជាង ២ លាននាក់ ក្នុងរយៈពេល ពីរថ្ងៃជាប់គ្នា (ថ្ងៃទី៥ និងទី៦ ខែកុម្ភៈ) វេជ្ជបណ្ឌិត Peter Hotez ជាសាស្ត្រាចារ្យ និងជាព្រឹទ្ធបុរសនៃសាលាជាតិផ្នែកឌី សេសប័នត្រូពិចនៃមហាវិទ្យាល័យឌី សេសសាស្ត្រ Baylor និងជាសហនាយក នៃមជ្ឈមណ្ឌលមន្ទីរពេទ្យកុមារ Texas សម្រាប់ការអភិវឌ្ឍថ្នាំវ៉ាក់សាំងបានព្រមាន នៅក្នុងទំព័រមតិយោបល់នៃការសែត Washington Post កាលពីខែមុនថា យើង ត្រូវការពេលវេលាសមល្មមមួយ សម្រាប់ គោលដៅចាក់ថ្នាំវ៉ាក់សាំងលើប្រជាជន ៣ លាននាក់ប្រចាំថ្ងៃ ដើម្បីសម្រេចបាន តទៅទំព័រទី១១

“មិនទាន់កំណត់ច្បាស់លាស់ថា វី រុសឆ្លងថ្មី 1.1.7 សម្រាប់ខ្លាំងជាងនោះទេ



LEGEND MOTOR GROUP, INC.

អាចជួលជុលរថយន្ត លេងលេង

មានសេវាជួលជុលរថយន្តគ្រប់ប្រភេទ រយៈពេល ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?

ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT? FROM DENTS TO TOTALED, WE CAN FIX IT ALL.

យើងរៀបចំសេវាជួលជុលរថយន្ត នៅពេលត្រូវការ, ធ្វើការជាមួយនិង ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។ ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854



Lowell Community Charter Public School

Now Accepting Applications

2021-2022



Zoom Info Session: Monday, February 22nd @ 5:30PM



No Tuition - We are a Public School!

Support for ELL & Special Needs

Click here to register for Zoom Info Session
JWangutusi@lccps.org

Lowell Community Charter Public School 206 Jackson St. Lowell, MA 01852 www.lccps.org (978) 323-0800

PRINT READERSHIP
50,000 Monthly / 600,000 Annually
Plus additional exposure in our online editions at khmerpostusa.com

ONLINE EDITIONS AVAILABLE AT
KHMERPOSTUSA.COM

2021 PRINTING SCHEDULES
EFFECTIVE JANUARY 1, 2021

Ad Size (WxH)	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1,831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com

2021 PRINTING DATES
Advertising deadlines are 5 business days prior to printing date.

January 11 & 25	July 5 & 19
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

MONTHLY DISTRIBUTION
70+ Locations in Lowell, MA - 7,000 copies
25 Locations in Lynn & Revere, MA - 1,000 copies
25 Locations in Providence & Cranston, RI - 2,000 copies
Additional distribution online

CONTACT INFO
27 Jackson Street • Unit 329 • Lowell, MA 01852
Tel: 978.677.7163 • Fax: 978.677.7092
Email: khmerpostusa@gmail.com
www.khmerpostusa.com

Khmer Post USA Distribution Locations Include:
Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

Khmer Post USA
Follow us @KhmerPostUSA

Subscribe
@KhmerPostUSA

Follow us
@KhmerPostUSA

Red Rose

ភោជនីយដ្ឋាន RESTAURANT
ក្រុមប្រឹក្សាប្រតិបត្តិ ម្ចាស់ថ្មី - ម្ចាស់បច្ចុប្បន្ន

Pailin Plaza
716 Middlesex St. Ste 1
Lowell, MA 01851

អញ្ជើញមកចូលរួមមិន
ខុសបំណងទេ សូមអរគុណ!

Mon-Sun
8am - 8pm

បាយសាច់ជ្រូកពងទាញ់

* ម្ហូបផ្កាពងទាញ់ តែតម្លៃនៅថ្នាក់ ដូចមុនដដែល
* សេវាកម្មប្រសើរឆាប់រហ័ស និងរួសរាយរាក់ទាក់

(978) 452-5400

មីក្រូផ្កា
បាយភ្លើង

អ្នកផែនទីតារាសាស្ត្រ រកឃើញប្រភពផ្កាយសម្លាប់សត្វដោយល្អាស់រ គំរូថ្មីមួយពន្យល់អំពីផ្លូវមួយដែលផ្ទាំងថ្មក្រៅភព មុនពេលផ្ទុះបុកផែនដី

បោះពុម្ពផ្សាយលើកាសែត *Scientific Reports* ជាការសិក្សាថ្មីមួយ ដោយតារាវិទូ ឈ្មោះ Amir Siraj និងឈ្មោះ Avi Loeb នៅមជ្ឈមណ្ឌល Harvard-Smithsonian សម្រាប់តារាវិទ្យាសាស្ត្រ លើកឡើងថា ការបំបែកជាបន្តបន្ទាប់ និងឌីកាស ព្រឹត្តិការណ៍ បានបញ្ជូនផ្ទាំងថ្មធំៗក្នុង លំហអាកាសមកផែនដី។

(Mark Garlick រូបថតបណ្ណាល័យ វិទ្យាសាស្ត្រ Getty Images)

ដោយ៖ Riley Black

SMITHSONIANMAG.COM

ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១

ជាថ្ងៃអាទិត្យកំបំផុតនៅក្នុងប្រវត្តិ សាស្ត្រនៃជីវិតនៅលើផែនដី។ ត្រាមួយ សម័យដោយល្អាស់រនៅមានជីវិតលើផែនដី កាលពីរាប់លានឆ្នាំកន្លងទៅ។ ក្រោយមក ផ្ទាំងថ្មនៅលើលំហអាកាសមានទំហំទទឹង ប្រាំមួយម៉ែ បានបុកផែនដី សម្លាប់ផុតពូជ សត្វកម្រទ្រង់ទ្រាយធំមហិមារ ផ្កាចំពូជ សត្វដោយល្អាស់រ និងជីវិតសត្វជាច្រើន ផ្សេងទៀត។ ជាង ៦៦ លានឆ្នាំក្រោយមក អ្នកស្រាវជ្រាវ បានចាប់ផ្តើមចង្អុលបង្ហាញ ប្រភពផ្ទាំងថ្មមានផ្កាភ្លើងមហាវិសាស។

ការពិត ផ្ទាំងថ្មធំៗមកពីភពផ្សេង ក្រៅ ផែនដី បានវាយប្រហារផែនដី ជាក់ស្តែង បច្ចុប្បន្ន ឧបទ្វីប យូកាតាន់ (Yucatan) កាលពី ៦៦លានឆ្នាំមុន។ ពីមួយឆ្នាំទៅ មួយឆ្នាំ អ្នកវិទ្យាសាស្ត្រធ្វើការតាមវិជ្ជា ខុសៗគ្នា បន្តប្រមូលភស្តុតាងនេះ ជាព្រឹត្តិ ការណ៍មិនធ្លាប់មានពីមុនមក ជាមូលហេតុ បណ្តាលឲ្យមានមហាវិសាសលើកទីប្រាំ។ កំដៅក្តៅខ្លាំងនៃបំណែកមកប៉ះផែនដី បាន ត្រឡប់ទៅបរិយាកាសវិញ ធ្វើមានភ្លើងឆេះ ព្រៃជាសាកល និងមានពពកធ្លាក់គ្របបិទ ព្រះអាទិត្យជិតអស់រយៈពេលជាច្រើនឆ្នាំ មិនអាចបញ្ចេញពន្លឺបាន។ នៅទីបញ្ចប់ សត្វលោកសឹងតែពីរភាគបីបានផុតពូជ ក្នុងអំឡុងពេលមហាវិសាសនេះ។

យ៉ាងណាមិញ នាពេលកន្លងមក ភាគច្រើន អ្វីដែលយើងដឹងព្រឹត្តិការណ៍ បានមកពីភស្តុតាងមាននៅលើផែនដី តែប៉ុណ្ណោះ។ គ្មាននរណាម្នាក់បានដឹង ពិតប្រាកដ ថាតើផ្ទាំងថ្មដែលបង្ហាញសត្វ ដោយល្អាស់រមកពីណាឬ តើវាបានឆ្លងកាត់ ផ្លូវគោចរនៃភពផែនដី យ៉ាងដូចម្តេច។

សម្មតិកម្មថ្មីត្រូវបានរកឃើញតាមរយៈ ការមើលភពខាងក្រៅ បន្ទាប់មក មើល ខាងក្នុងភព ផែនដី។ “ការងាររបស់ខ្ញុំ ពិនិត្យកម្រិតភពផ្កាយប៉ះទង្គិចភពក្រៅពី ភពផែនដី ជម្រុញឲ្យខ្ញុំអង្កេតគុណភាព នៃកម្រិតប៉ះទង្គិចផ្កាយដុះកន្ទុយ មកលើ ប្រព័ន្ធនេះ” Siraj និយាយ។ ជា ធម្មជាតិ តើមធ្យោបាយអ្វីដែលល្អប្រសើរ ដើម្បី



ស្វែងយល់ពីភពដូចគ្នានឹងភពផែនដី ជាងការសិក្សាអំពីប្រព័ន្ធពន្លឺព្រះអាទិត្យ (សូឡា)? តាមការពិនិត្យមើល ការនៅ ជិតគ្នានៃតារាសាស្ត្រព្រៃឈើ Siraj បាន កត់សម្គាល់ថា ផ្កាយដុះកន្ទុយខ្លះ បាន ខិតមកជិតផែនដី ក្រោយពីបាននៅជិត ត្រដុសព្រះអាទិត្យ។

ដំណើររឿងចាប់ផ្តើមនៅក្នុងពពក Oort Cloud ។ នេះគឺជាដែនកំទេចកំទីមានរាង ដូចពពកនៅជុំវិញព្រះអាទិត្យ។ ប៉ុន្តែកំទេច កំទីមិននៅមួយកន្លែងទេ។ ទំនាញបាន ទាញព្រះអាទិត្យ និងភពព្រហស្បតិ៍អាច ទាញផ្កាយដុះកន្ទុយ និងភពផ្កាយចេញពី ពពក និងបានបញ្ជូនវាទៅផ្លូវ ជាផ្នែកនៃ ប្រព័ន្ធពន្លឺព្រះអាទិត្យ។

ពពក Oort Cloud និង ផ្កាយដុះកន្ទុយ ខ្លះ តែងតែធំ មានទទឹងទំហំពី១០ ទៅ ៣៧ម៉ែ។ Sirajបានកត់សម្គាល់ថា នៅពេល ផ្ទាំងថ្មធំ បានឆ្លងទៅកៀកព្រះអាទិត្យ កម្លាំងទំនាញមហិមារ អាចហែកបំបែកថ្ម ទៅជាបំណែកតូចៗ។ បំណែកទាំងនោះ អាចមិនតូចដូចការគិតទេ។ បំណែកខ្លះ

នៅអាចទទឹងទំហំរាប់ម៉ែ ដូចគ្នានឹងផ្ទាំង ថ្ម ដែលបានវាយប្រហារមកលើផែនដី កាលពី ៦៦ លានឆ្នាំមុនអញ្ចឹងដែរ។

ទាំងព្រះអាទិត្យ និងភពព្រហស្បតិ៍ មានទំហំធំណាស់ដែលទំនាញរបស់វាអាច បង្វែងផ្លូវគោចរផ្កាយដុះកន្ទុយ ឆ្លងកាត់ ពាក់កណ្តាលប្រព័ន្ធពន្លឺព្រះអាទិត្យ។ ដែនទំនាញធំមហិមារនៃភពព្រហស្បតិ៍

ជូនកាលវិភាគផ្លូវគោចររបស់វា និងបញ្ជូន វាឲ្យទៅជិតព្រះអាទិត្យ។ Siraj និយាយ ថា ការប៉ះទង្គិចរបស់វា “ដូចម៉ាស៊ីនវាយ កូនបាល់”។

Siraj និយាយថា “ផ្ទាំងថ្មទាំងនេះ ឆ្លងកាត់ចូលកៀកព្រះអាទិត្យ “បង្កើតបាន ជាដែនបំណែកផ្កាយដុះកន្ទុយ”។ បំណែក ផ្កាយដុះកន្ទុយ (ឧទាហរណ៍ ស្រដៀងគ្នា នឹងម៉ាស៊ីនដេរស្បែកជើង Shoemaker-Levy 9) ជាចំណុចប្រសព្វគ្នានៃអន្តរ តារា។ ផ្កាយដុះកន្ទុយនេះ ត្រូវបានទាញ ចេញពីគ្នាដោយទំនាញភពព្រហស្បតិ៍ ក្នុងឆ្នាំ១៩៩២ មុនបំណែកហោះមកបុក ផែនដី ក្នុងឆ្នាំ១៩៩៤។

អ្នកជំនាញមិនទាំងអស់គ្នាទេ ដែល យល់ស្របជាមួយគំរូនេះ។ អ្នកជំនាញ ខាងតារាសាស្ត្រ លោក Bill Bottke នៅ វិទ្យាស្ថានស្រាវជ្រាវ Southwest ថ្លែង ថា ព្រឹត្តិការណ៍ ដូច Shoemaker-Levy 9 អាចមានតម្រូវការតឹងតែងជាងគំរូដែល បានបង្ហាញ។ លើសពីនេះ លោក Bottke និយាយថា គំរូព្យាករណ៍ភពផ្សេងទៀត

នៅក្នុងប្រព័ន្ធពន្លឺព្រះអាទិត្យ គួរតែ បង្ហាញសញ្ញានៃការប៉ះទង្គិចធំៗទាំងនេះ តាមពេលវេលា។

Siraj ឆ្លើយតបថា ពេលវេលាគឺជា កត្តាសំខាន់សម្រាប់គំរូថ្មី ផ្ដោតលើវត្ថុ ទាំងឡាយ មិនវាយប្រហារភ្លាមៗមកលើ ភពព្រហស្បតិ៍ទេ ប៉ុន្តែនាំផ្លូវចូលទៅក្នុង ប្រព័ន្ធពន្លឺព្រះអាទិត្យ។ Siraj និយាយថា “វាពិតជាអាច ដែលភពពុធ ភពព្រះសុក្រ ឬភពព្រះអង្គារមានព្រឹត្តិការណ៍ប៉ះទង្គិច ស្រដៀងគ្នា” ប៉ុន្តែនៅក្រៅវិសាលភាពនៃ ការសិក្សានាពេលបច្ចុប្បន្ន។

ទំនាក់ទំនងសម្មតិកម្មលើសពីវាសនា នៃសត្វដោយល្អាស់ប្រភេទ Tyrannosaurus និងសត្វដោយល្អាស់ប្រភេទ Triceratops ។ ការប៉ះទង្គិចផ្សេងៗទៀតបានចំណាំលើ ផែនដី ទាំងមុន និងក្រោយទីបញ្ចប់នៃការ ប៉ះទង្គិច Cretaceous ។ ការប៉ះទង្គិចនេះ មិនបាននាំឲ្យមានការផុតពូជទ្រង់ទ្រាយធំ នោះទេ ក៏ប៉ុន្តែ វាបានបង្កើតឲ្យមានរណ្តៅ ភ្នំភ្លើង ដូចជា រណ្តៅភ្នំភ្លើង Zhaman-shin នៅក្នុងប្រទេសកាហ្សាក់ស្ថាន និង រណ្តៅភ្នំភ្លើង Vredefort នៅក្នុងប្រទេស អាហ្វ្រិកខាងត្បូង។

ប្រសិនបើរឿងទាំងអស់នេះ ធ្វើឲ្យអ្នក រអើលពេលមើលមេឃនៅពេលយប់ សូមកុំ បារម្ភ។ គំរូថ្មីព្យាករណ៍ថា ផ្កាយដុះកន្ទុយ ឬហ្វូងផ្កាយ មានទំហំប៉ុនផ្កាយដែលបាន បុកផែនដីធ្វើឲ្យផុតពូជសត្វដោយល្អាស់ប្រ ភេទ Cretaceous នឹងមានកើតឡើងម្តង ទៀតមកលើផែនដី រៀងរាល់ រវាង២៥០ ទៅ៧៣០ លានឆ្នាំ។ អ្វីដែលបានកើតឡើង ៦៦លានឆ្នាំមុន គឺជាព្រឹត្តិការណ៍ពិសេស និងកម្រមាន បញ្ជាក់ការពិតថា វាគឺជាការ ផុតពូជទ្រង់ទ្រាយធំនៅក្នុងប្រវត្តិសាស្ត្រ ជីវិតរស់នៅលើភពផែនដី ដែលបណ្តាល មកពីការប៉ះទង្គិចគ្នា ជាជាងបណ្តាល មកពីភពផែនដី ដែលមានភ្នំភ្លើងមាន សកម្មភាពខ្លាំងក្លា។

ភាគច្រើននៃកូនផ្ទាំងថ្មភ្លើងឡើង ដោយភពព្រហស្បតិ៍ “ម៉ាស៊ីនវាយកូន បាល់នៅតែបន្តរសាត់តាមគន្លងរបស់វា។ Siraj កត់សម្គាល់ថា តាមពិត “ហានិភ័យ ធំធេងហានិភ័យរយៈពេលខ្លីចំពោះផែនដី គឺហ្វូងផ្កាយដែលនៅជិតភពផែនដីដែល ត្រូវការយើងប្រឹងប្រែងផ្ដោតការយកចិត្ត ទុកដាក់បំផុត ការពារភពផែនដី។” នោះ ជារឿងមិនសូវជាងាយស្រួលមួយនៅក្នុង លំហមេឃ។

តមកពីទំព័រទី ០៨ អ្នកស្រាវជ្រាវរកឃើញជម្ងឺកូវីដ...

ភាពស៊ាំជាក្រុមនៅពាក់កណ្តាល រដូវក្តៅ។ គោលដៅរដ្ឋបាលបែបនេះ គឺការ ចាក់ថ្នាំវ៉ាក់សាំងឲ្យបាន ១០០ លាននាក់ ក្នុងរយៈពេល ១០០ ថ្ងៃ ហើយមកទល់ នឹងពេលនេះ ចាក់បាន ៥២ លានដូស រួចហើយជាការប្រឹងប្រែងដែលកំពុងធ្វើបន្ត ទៅទៀត។ កាលពីសប្តាហ៍មុន ការចាក់ថ្នាំ វ៉ាក់សាំង ជាមធ្យម ១.៦៤ លានដូស ក្នុង មួយថ្ងៃនេះបើយោងតាមកំណត់ត្រាចាក់ថ្នាំ វ៉ាក់សាំងជម្ងឺកូវីដ-១៩ នៃគណៈកម្មាធិការ គ្រប់គ្រងជម្ងឺឆ្លង (CDC)។

ប៉ុន្តែអ្នកជំនាញម្នាក់ទៀតគឺជប្លូតូក្លា Dr. Angela Rasmussen ជំនាញខាងវិទ្យា សាស្ត្រ នៅមជ្ឈមណ្ឌលសុខាភិបាល សាកល និងសន្តិសុខ នៃមហាវិទ្យាល័យ Georgetown បានផ្តល់យោបល់ថា វីរុស ថ្មី B.1.1.7 អាចមានឥទ្ធិពលអប្បបរមា លើប្រសិទ្ធភាពថ្នាំវ៉ាក់សាំង។ “ជាច្រើនឆ្នាំ មុនស្រាវជ្រាវបានឃើញថា វីរុស B.1.1.7 ហាក់ដូចជា មិនមានសមត្ថភាពវាយលុកប្រព័ន្ធការពារ ភាពស៊ាំរបស់ថ្នាំវ៉ាក់សាំងបានទេ។ សម្រាប់ ខ្ញុំ ជាចាំបាច់ ត្រូវតែចាក់ថ្នាំវ៉ាក់សាំងឲ្យបាន ឆាប់តាមដែលអាចធ្វើទៅបាន នៅផ្ទះ និង មានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។”

ជប្លូតូក្លា Rasmussen ក៏ចង្អុលបង្ហាញ ថា “វីរុស B.1.1.7 ត្រូវការប្រែប្រួល E484K [ជំងឺរកឃើញនៅអាហ្វ្រិកខាងត្បូង ជា ប្រភេទ (B.1.3.5.1 variant)] ជាព័ត៌មានអាក្រក់ ប៉ុន្តែយើងមិនមានទិន្នន័យនៅឡើយ។ ដោយសារយើងនៅតែរៀនសូត្រថា តើ ថ្នាំវ៉ាក់សាំងអាចការពារប្រឆាំងជម្ងឺឆ្លងថ្មី ខុសៗគ្នា សំខាន់ ត្រូវមានការប្រុងប្រយ័ត្ន បញ្ចៀសការឆ្លង និងចម្លងពីម្នាក់ទៅម្នាក់” នេះបើតាមការនិយាយរបស់ជប្លូតូក្លា Rasmussen ។

“ជាមួយការចាក់ថ្នាំវ៉ាក់សាំងភ្លាមៗ តាមដែលអាចធ្វើទៅបាន នឹងកាត់បន្ថយ ហានិភ័យចម្លង និង វីរុសថ្មីមិនអាចមាន កម្លាំងខ្លាំងបានទេ” នេះបើតាមសំដី ជប្លូតូក្លា Rasmussen ។

យ៉ាងណាមិញ មានការព្រួយបារម្ភ កើនឡើង ទាក់ទងនឹងជម្ងឺឆ្លងថ្មី (B.1.3.5.1) របស់អាហ្វ្រិកខាងត្បូងមានសមត្ថភាពរកចេញពីប្រព័ន្ធភាពស៊ាំដោយថ្នាំវ៉ាក់សាំង mRNA ដែលផលិតដោយក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna ក្រុមហ៊ុន AstraZeneca-Oxford និងក្រុមហ៊ុន Novavax។ ទិន្នន័យកន្លងមក បង្ហាញថា ថ្នាំវ៉ាក់សាំង មានប្រសិទ្ធភាពប្រឆាំងវីរុសថ្មី ក៏ប៉ុន្តែបាន បន្ថយប្រសិទ្ធភាពរបស់វា។ ថ្នាំវ៉ាក់សាំង Novavax របស់ក្រុមហ៊ុន Maryland-based biotech “ទិន្នន័យបង្ហាញថា មុនការឆ្លងជម្ងឺ កូវីដ-១៩ អាចមិនការពារបានទាំងស្រុង ប្រឆាំងនឹងការឆ្លងដោយយថាហេតុពី វីរុសថ្មីពីអាហ្វ្រិកខាងត្បូង” ប៉ុន្តែថ្នាំ វ៉ាក់សាំង “ផ្តល់ការការពារគ្រប់គ្រាន់”។ នេះ បើយោងតាមរបាយការណ៍របស់កាសែត Washington Post ។

កន្លងមក វីរុស B.1.3.5.1 ត្រូវបានរក ឃើញលើអ្នកជម្ងឺចំនួន ១៧ នាក់ នៅក្នុង

ជ រដ្ឋ នេះបើយោងតាមគណៈកម្មាធិការ គ្រប់គ្រងជម្ងឺឆ្លង ។ បន្ថែមលើនេះ របាយការណ៍ថ្មីមួយ ស្តីពីអ្នក ជម្ងឺដែលគេ បានដឹងថាបានឆ្លងឡើងវិញលើប្រជាជន អាហ្វ្រិកខាងត្បូងនៅក្នុងប្រទេសបារាំង បាននាំឲ្យមានការព្រួយបារម្ភថែមទៀត ដោយសារតែអ្នកជម្ងឺនៅតែឈឺធ្ងន់ធ្ងរ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ករណីនេះ ត្រូវបានរាយការណ៍នៅក្នុងកាសែត Clinical Infectious Diseases ជាករណីដំបូង ដែលត្រូវបានកត់ត្រា ពីការឆ្លងឡើងវិញ ពាក់ព័ន្ធនឹងវីរុសថ្មី B.1.3.5.1. ។ អ្នក

សរសេរអត្ថបទនេះ បានពន្យល់ថា ការឆ្លង ឡើងវិញនេះ ជាករណីកម្រមានណាស់។ ពួកគេបានផ្តល់អនុសាសន៍ឲ្យមានការ សិក្សានៅពេលអនាគត ពិនិត្យមើលប្រព័ន្ធ ភាពស៊ាំឲ្យបានគ្រប់ជ្រុងជ្រោយ រវាងវីរុស ថ្មី និងប្រសិទ្ធភាពថ្នាំវ៉ាក់សាំងប្រឆាំង វា (ប្រសិទ្ធភាពថ្នាំវ៉ាក់សាំង)។

អង្គការសុខភាពពិភពលោក កាលពី ថ្ងៃសុក្រ ក៏បានថ្លែងថា ខ្លួនបានទទួល របាយការណ៍មួយពីអាហ្វ្រិកខាងត្បូង ទាក់ទងនឹងរបាយការណ៍អំពីវីរុសថ្មី មួយ មិននិយាយសំដៅលើករណីនៅក្នុង ប្រទេសបារាំងទេ។ ប្រធានអ្នកវិទ្យាសាស្ត្រ នៃអង្គការសុខភាពពិភពលោក Soumya

Swaminathan បានថ្លែងថា ការពិនិត្យ ឡើងវិញលើការឆ្លងឡើងវិញក្នុងពេល បច្ចុប្បន្នគឺជាការអង្កេតតាមដានយ៉ាងសកម្ម នៅក្នុងតំបន់។

ក្នុងខណៈនេះដែរ អ្នកស្រាវជ្រាវនៅ ប្រទេសបារាំងបានធ្វើសេចក្តីសម្ភាសនា បុរសដែលមានជម្ងឺធ្ងន់ធ្ងរ ស្ថិតនៅក្នុង បន្ទប់សង្គ្រោះបន្ទាន់ មានជម្ងឺគ្រុនក្តៅ ដង្ហើមខ្លីផុតៗ នៅគ្រាដំបូងដែលគាត់ឆ្លង ជម្ងឺកូវីដ-១៩ ក្នុងខែកញ្ញា។ ក្រោយពីបាន ឆ្លួសឆ្លាយ គាត់បានធ្វើតេស្តពីរដងក្នុង ខែធ្នូមានលទ្ធផលអវិជ្ជមាន។ នៅពេល នេះ មិនទាន់ច្បាស់លាស់ទេពីការឆ្លងវី រុសថ្មី នេះបើយោងតាមរបាយការណ៍។



តើអ្នកកំពុងជួបការលំបាកក្នុងការបង់ថ្លៃជួល ឬបញ្ចាំដោយសារ COVID-19 ដែរឬទេ?

មានការការពារការបណ្តេញចេញ និងកម្មវិធីហិរញ្ញវត្ថុដែលអាចជួយបាន។

នេះគឺជាអ្វីដែលអ្នកត្រូវដឹងអំពីការបណ្តេញចេញ និងការរឹបអូសទ្រព្យសម្បត្តិដោយសារបំណុលនៅក្នុងរដ្ឋ Massachusetts:

- ឥឡូវនេះនៅក្នុងរដ្ឋ Massachusetts មានការសងបំណុលទូទាំងរដ្ឋ ឬការផ្អាកការបណ្តេញចេញ និងការរឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។
- សកម្មភាពនេះបញ្ឈប់ជាបណ្តោះអាសន្ននូវរាល់ការបណ្តេញចេញ និងការរឹបអូសទ្រព្យសម្បត្តិដែលមិនមានលក្ខណៈបន្ទាន់ទាំងអស់សម្រាប់គ្រួសារគ្រប់ប្រភេទរហូតដល់ថ្ងៃទី 17 ខែតុលាឆ្នាំ 2020។
- អ្នកនៅតែត្រូវបង់ថ្លៃជួល។

ប្រសិនបើអ្នកមានការលំបាកក្នុងការធ្វើការបង់ថ្លៃជួល ឬបញ្ចាំមានធនធានដែលអាចរកបាន ចូលទៅកាន់ www.commteam.org/covid-erma ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីជំនួយហិរញ្ញវត្ថុរបស់រដ្ឋសម្រាប់គ្រួសារដែលមានសិទ្ធិទទួលបាន និងទំនាក់ទំនងទៅនឹងធនធាននានា។

ហៅទូរសព្ទទៅលេខ៖ **978.459.0551** ដើម្បីទំនាក់ទំនងជាមួយធនធានលំនៅដ្ឋាន។ និយាយជាមួយម្ចាស់ផ្ទះរបស់អ្នកដើម្បីបង្កើតផែនការ - ធ្វើឱ្យទាន់ពេល!



ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបង់ថ្លៃផ្ទះរបស់អ្នក ហៅទូរសព្ទទៅលេខ 978.459.0551 ចូលទៅកាន់ WWW.COMMTEAM.ORG/COVID-ERMA

វាសំខាន់ក្នុងការប្រើការប្រឹងប្រែងរបស់អ្នក ដើម្បីទទួលបានជំនួយលើការជួល ហើយត្រូវបង់ថ្លៃជួលឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានមុនការការពារនៅក្រោមការបញ្ឈប់ការបណ្តេញចេញរបស់រដ្ឋ Massachusetts ផុតកំណត់។

តមកពីទំព័រទី ០១ Bitcoin ទល់នឹងមាស:អ្នកជំនាញ

មានតម្លៃស្មើគ្នា៖ មាស។

• Bitcoin មានទុនតម្លៃទីផ្សារ មួយសែនកោដិដុល្លារ (\$1 trillion) ជាកម្រិតមួយកាលពីថ្ងៃសុក្រ រីឯមាសមានតម្លៃ ១៧៨៤ ដុល្លារ។

• ការស្រាវជ្រាវធ្វើការវាយតម្លៃលើអ្នកជំនាញនានាដែលអំពីទ្រព្យមូលដ្ឋានដែលពួកគេចង់រក្សាទុកសម្រាប់ឆ្នាំទៅមុខទៀត និងហេតុអ្វី។

ខណៈពេលដែល Bitcoin បន្តការកើនឡើងបំបែកកំណត់ត្រាថ្មី និងមានទុនតម្លៃក្នុងទីផ្សារ មួយសែនកោដិដុល្លារ (\$1 trillion) ជាកម្រិតមួយកាលពីប៉ុន្មានសប្តាហ៍មុន អ្នកវិនិយោគកាន់តែច្រើន កំពុងធ្វើការវាយតម្លៃ ប្រៀបធៀបរយៈពេលយូរអង្វែងរវាង រូបិយវត្ថុសម្ងាត់ ដ៏ល្បីល្បាញ និងទ្រព្យសម្បត្តិដ៏ល្បីឈ្មោះមានតម្លៃស្មើគ្នា៖ មាស។

អ្នកជំនាញនិយាយថា ទ្រព្យទាំងពីរតែងតែត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយដើម្បីធ្វើឱ្យប្លែកគ្នានូវផលប៉ះពាល់ ឬជារៀងរាល់ ទប់ទល់ក្រិត្យអតិផរណាធនបំប្រុងដែលកើនឡើងអ្នកអង្កេតខ្លះមើលឃើញថាជាសារពើពន្ធ និងជាគោលនយោបាយរូបិយប័ណ្ណមិនបិតថេរ។ រហូតមកដល់ពេលបច្ចុប្បន្ន វាក៏មើលឃើញអ្នកវិភាគ នាយកប្រតិបត្តិរបស់ Wall Street ឬអ្នកវិនិយោគអ្នកមានជំនាញ ធ្វើការប្រៀបធៀបល្អិតល្អន់អំពីទ្រព្យទាំងពីរទេ។

Bitcoin ជាទូទៅសំដៅលើមាសឌីជីថលជាប្រវត្តិសាស្ត្រ មើលពីហានិភ័យនៃការវិនិយោគ សម្រាប់អ្នកកំពុងសម្លឹងមើលផលចំណេញ ក្នុងរយៈពេលខ្លី។ ចំណែកមាស វិញ តែងតែត្រូវបានគេចាត់ទុកថាជាទ្រព្យមានសុវត្ថិភាពក្នុងឋានសួគ៌។

ឥឡូវនេះ Bitcoin ឡើងលឿនមានតម្លៃជាង \$៥៧០០០ ក្នុងមួយកាក់ដោយសារតែការ វិនិយោគថ្មីរបស់ក្រុមហ៊ុន Tesla និងស្ថាប័នផ្សេងទៀត បាននាំឱ្យមានសំណួរខ្លះសួរថា តើការសន្មត់ពីមុនអំពីទ្រព្យទាំងនេះ ត្រឹមត្រូវដែរឬទេ។

ដោយសារតែ រូបិយប័ណ្ណឌីជីថលឡើងខ្លាំង ការស្រាវជ្រាវ Insider បានធ្វើការវាយតម្លៃជាមួយអ្នកជំនាញ ១០ នាក់ ចង់ដឹងថា តើពួកគេជ្រើសរើសយក Bitcoin ឬមាស សម្រាប់ ១០ ឆ្នាំទៅមុខទៀត និងហេតុអ្វី។ យើងបានសួរអ្នកទិញ Bitcoin អ្នកស្រឡាញ់មាស អ្នកវិភាគ នាយកប្រតិបត្តិ និងមនុស្សជាច្រើនទៀត។

ទាំងនេះជាអ្វីដែលពួកគេបាននិយាយទុកមាស

1. “ខ្ញុំជ្រើសរើសយកមាស ពីព្រោះមាសមានកំណត់ត្រាជាប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយ ជាតម្លៃភាគហ៊ុនទីផ្សារ មានមូលដ្ឋានប្រាំនៃការប្តូរ Bitcoin និង មិនប្រឈម ហានិភ័យប្រកួតប្រជែងដូចគ្នា។ សម័យម្ចាស់ក្របី អេលីហ្សាបេត ជួញដូរមាស ប្រាំជោន ក្នុងមួយព្រះអង្គ សម្រាប់រូបិយវត្ថុសម្ងាត់ គឺជាថ្ងៃដែលខ្ញុំប្តូរចិត្ត។” - លោក David Rosenberg នៅវិទ្យាស្ថានស្រាវជ្រាវ Rosenberg អតីតប្រធានសេដ្ឋកិច្ច និងអ្នកយុទ្ធសាស្ត្រសម្រាប់ Merrill Lynch



កាណាដា និង Merrill Lynch នៅទីក្រុងញូយ៉ក។

2. “មាស និង ប្រាក់ ត្រូវបានទុកជាជារបស់ទុកក្នុងឃ្លាំងមានតម្លៃ និងជាមធ្យមប្តូររយៈពេលវែងបំផុត នៅគ្រប់សម័យស៊ីវិលិយ នៅគ្រប់ជ្រុងនៃពិភពលោក។ វាគឺជាការទទួលបាន គ្មានគូប្រជែងសម្រាប់មនុស្សលោក ទាំងផ្នែកជំហរសេដ្ឋកិច្ច និងចំណេះដឹងផ្នែកបច្ចេកវិទ្យា។ មាស គឺជា រូបិយប័ណ្ណកំពូលនៃធនាគារកណ្តាលជាប្រាក់របស់ប្រជាជន។ មានលំហរសម្រាប់រូបិយវត្ថុសម្ងាត់ ចាប់តាំងពីលក្ខណៈឌីជីថលរបស់វា ជាមូលដ្ឋានគ្រឹះ ខុសគ្នា ពីមាស និងប្រាក់។ ប៉ុន្តែលក្ខណៈនោះ ក៏ធានាថា រូបិយវត្ថុសម្ងាត់ នឹងមិនជំនួសមាស និងប្រាក់ទេ ហើយនឹងធ្វើឱ្យតម្លៃកាន់តែមានភាពល្អប្រសើរផងដែរ។” - លោក Phil Baker ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Hecla Mining។

3. “មាស ត្រូវបានគេចាត់ទុកថា ជាជម្រើសទ្រព្យមានសុវត្ថិភាព ចំណែកឯ Bitcoin គឺជា “របស់ថ្មីដាក់លក់” វាអាចតម្លៃបាន វាអាចស្រូបចូលក្នុងទីផ្សារភាគហ៊ុន មាសដោយសារមានមូលហេតុមួយចំនួន។ Bitcoin និង មាសមានផលប្រយោជន៍ច្រើនលើក្រិត្យអតិផរណា ពីព្រោះ មិនអាចធ្លាក់

តម្លៃ ឬបញ្ចុះបាន។ មានលទ្ធភាពដែលធ្វើឱ្យ Bitcoin នៅថ្ងៃណាមួយឈប់លែងមាន ដោយសារតែច្បាប់មានប្រទេសណាមួយ។ ការចម្លងតាម Bitcoin ខ្លះ ត្រូវបានហាមឃាត់។ ក្រុមហ៊ុនហ្វេសប៊ីក៏ព្យាយាមចាប់ផ្តើម រូបិយវត្ថុសម្ងាត់ តែត្រូវបានការពារមិនឱ្យធ្វើ។ Bitcoin ជាទម្រង់វិនិយោគថ្មីមួយ ទទួលបានការចាប់អារម្មណ៍ច្រើនប៉ុន្តែមាសនៅតែរក្សាតម្លៃរបស់វាសតវត្សមកហើយ។ តើ Bitcoin នឹងមានអាយុវែងដូចមាសដែរឬទេ? ជាសំណួរមានគេសួរច្រើន។” Sylvia Carrasco នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនទិញ-លក់មាស Goldex។

4. “ការសន្មត់មួយបញ្ជាក់ពីករណីអ្នកទិញ Bitcoin គឺជាការផ្គត់ផ្គង់មានកំណត់ប៉ុន្តែការផ្គត់ផ្គង់រូបិយវត្ថុសម្ងាត់ ទាំងមូលមិនមានកំណត់ទេ។ មនុស្សខ្លះសរសើរ Bitcoin ថាជាអ្នកផ្លាស់ប្តូរផលប៉ះពាល់ ប៉ុន្តែវាក៏នឹងមក បានបង្ហាញទំនាក់ទំនង តម្លៃខ្ពស់ជាងមាស ជាពិសេស ក្នុងអំឡុងពេលតម្លៃទីផ្សារធ្លាក់ចុះ នៅពេល ភាពមិនទៀងទាត់មានទិន្នាការបន្ថែមតម្លៃច្រើន។ សេចក្តីត្រូវការសម្រាប់ Bitcoin អាចស្ថិតនៅលើមេឃទំនងជាការកែច្នៃសម្រាប់ប្រើខាងផ្នែកសេដ្ឋកិច្ច ឬផ្នែករូបិយវត្ថុ។” - Michael Reynolds មន្ត្រីយុទ្ធសាស្ត្រវិនិយោគ នៅ Glenmede។

5. “ទាំងរូបិយវត្ថុសម្ងាត់ និងមាស បានធ្វើឱ្យអ្នកវិនិយោគមានការស្រឡាញ់ពេញចិត្តធ្វើជាមូលដ្ឋាន។ តែទោះជាយ៉ាងណាក៏ដោយមានភាពខុសគ្នាច្បាស់។ ប្រវត្តិមាសគឺជាគ្រឹះលុយសកលមានអាយុកាល ៥០០០ឆ្នាំ មកហើយ មានបទពិសោធន៍យូរអង្វែង រីឯ Bitcoin វិញ ទើបតែមានអាយុ១០ ឆ្នាំ និងកើតឡើងតែក្នុងរបបរូបិយប័ណ្ណ តែប៉ុណ្ណោះ។ ស្តង់ដារប្រែប្រួលនៃតម្លៃ Bitcoin គឺមាន៧០% ជាតម្លៃស្តុកទុកគួរឱ្យភ័យ ខ្លាច។ ប្រវត្តិតម្លៃនាពេលថ្មីៗនេះ បង្ហាញភាពលំអៀងច្រើនលើការប្រាក់ដែលបានកំណត់ច្រើនខ្លាំងនាំឱ្យក្រុមហ៊ុនព្យាយាមបញ្ចូល Bitcoin លើតារាងតុល្យភាពក្រុមហ៊ុន ដើម្បីជួយបង្កើនទ្រព្យធ្វើឱ្យមានចំនួនលើសបង្ហាញសកម្មភាពក្រុមហ៊ុន។ រូបិយវត្ថុសម្ងាត់គឺជាការជំនួសរូបិយវត្ថុ មិនសូវល្អ។ នៅសហរដ្ឋអាមេរិក ការធ្វើឯកសារពន្ធត្រូវឱ្យមានការបង្ហាញសារតា រូបិយវត្ថុសម្ងាត់ដោយស្ម័គ្រចិត្ត។ ប្រសិនបើពាណិជ្ជកម្មរូបិយវត្ថុសម្ងាត់ បង្កើតរបាយការណ៍ឱ្យ IRS ដោយស្វ័យប្រវត្តិ ដូចជាកិច្ចការជំនួញ

ល្បួញកណ្តាល ការព្យាករណ៍អាចមិនច្បាស់លាស់។” - Robert Minter នាយកយុទ្ធសាស្ត្រវិនិយោគនៃក្រុមហ៊ុន ស្តង់ដារវិនិយោគ Aberdeen ។

អ្នកទិញ-លក់ Bitcoin

1. “ Bitcoin គឺមានភាពល្អប្រសើរ ១០០ដង លើសមាស ជាតម្លៃសម្រាប់ស្តុកទុក។ ពិភពលោកយល់រឿងនេះ និងចាប់ផ្តើមដាក់តម្លៃរូបិយប័ណ្ណឌីជីថលឡើងវិញ ក្នុងពេលជាក់លាក់។ បើទោះបីជា Bitcoin បានកើនឡើងរាប់រយភាគរយនៅក្នុងប៉ុន្មានខែមុន ក៏ដោយ វាទំនងជាបន្តទទួលយកតែលុយដុល្លារអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ខ្ញុំសង្ឃឹមថា ទីផ្សារ Bitcoin នឹងឡើងលើសទីផ្សារមាស នៅឆ្នាំ២០៣០។ ដោយសារតែមូលហេតុនេះ ខ្ញុំអត់មានមាសទេ ហើយខ្ញុំមានភាគរយជាសម្ភារៈ ដែលមានតម្លៃវិនិយោគលើ Bitcoin ។” - Anthony Pompliano នៅក្រុមហ៊ុន Pomp វិនិយោគ និង Morgan Creek ទ្រព្យឌីជីថល។

2. “អ្នកប្រជែងទិញរូបិយវត្ថុសម្ងាត់ បានយកការចាប់អារម្មណ៍មនុស្សរាប់លាននាក់ ដែលពីមុនមក មិនដែលគិតគូរពីរូបិយប័ណ្ណឌីជីថល ដូចជា Bitcoin ជាទ្រព្យជំនួសទេ។ ខណៈពេលដែល មាស និង Bitcoin ទាំងពីរ ជូនកាលត្រូវបានប្រើជាមធ្យោបាយមួយប្តូរ និងទុកជាទ្រព្យមានតម្លៃកាន់តែច្រើន តាមមធ្យោបាយច្រើន វាពិតជាមានភាពខុសគ្នា។ Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងទៀត អាចងាយស្រួលធ្វើពាណិជ្ជកម្ម។ យើងបានឃើញមានក្រុមហ៊ុននៅលើសកលលោក មានការរីកចម្រើន ទទួលយកការទូទាត់ជា Bitcoin និងបានធ្វើការតស៊ូមតិ ដូចជា ក្រុមហ៊ុន Tesla កំពុងដើរតួយ៉ាងសកម្មក្នុងការលើកកម្ពស់វា។ តម្លៃស្មើគ្នានេះ ងាយស្រួលទិញ-លក់ និងប្រើប្រាស់ទូលំទូលាយក្នុងសេដ្ឋកិច្ចសម័យទំនើប វាធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំង។ មាសមានគោលបំណងការពារទប់តម្លៃ ចំណែកឯ Bitcoin និងរូបិយប័ណ្ណផ្សេងទៀត មានបំណងប្រើបានច្រើនយ៉ាងងាយស្រួលដូច ទិញ លក់ និងមានតម្លៃស្មើគ្នា។” - Pavel Matveev, នាយកប្រតិបត្តិ ក្រុមហ៊ុន Wirex។

3. “ផ្នែកលើកនឹងផ្លូវមាសឌីជីថលនេះ និងករណីប្រើជាសកល យើងជឿថា Bitcoin នឹងបញ្ចៀបទ្រព្យតាមថ្នាក់នៅពេលអនាគត។ ចំណែកឯ មាស តទៅទំព័រទី១៣

តមកពីទំព័រទី ១២ Bitcoin ទល់នឹងមាស:

មានតម្លៃច្បាស់លាស់ និងមានសុវត្ថិភាព Bitcoin ដូចគ្នានឹង ភ្នែកបិទបើក បើដូចសព្វថ្ងៃ ប្រហែលជាមិនអាចនៅបាន ដល់ទសវត្សរ៍ក្រោយទេ។ - Daniel Ives អ្នកគ្រប់គ្រង និងអ្នកវិភាគ ស្រាវជ្រាវជាន់ខ្ពស់ នៅក្រុមហ៊ុនមូលបត្រ Wedbush។

4. “មាស គ្មានបំណងលេងសើចទេ មានស្តង់ដារ ប្រសិនបើអ្នកចង់វាស់វែងមានអំណាចទិញជាងមួយសតវត្សរ៍។ តម្លៃមាសនៅបេរីយ៉ាមកហើយ។ មាស ត្រូវបានកំណត់ ថាជា ស្នូលអុីច នៃអំណាចទិញជាយូរមកហើយ។ ចំណែក Bitcoin វាមិនចំណែកការពារគុណភាពជាមួយមាស បន្ថែម ឲ្យមានការជម្រុញចិត្ត។ អ្វីដែល Bitcoin គឺជាស្ថានភាពឡើង ដល់ឋានៈព្រះច័ន្ទ។ គ្មាននរណាម្នាក់គិតថា មាសនឹងឡើង ឋានៈព្រះច័ន្ទទេ។ Bitcoin ក៏មានការកំណត់ មិនដូចមាស ទេ។ គ្មានតម្រូវការ គ្មានការកើនឡើង គ្មានភាពប្រែប្រួល ទេ។” - JP Thierot, នាយកប្រតិបត្តិក្រុមហ៊ុន Uphold លុយ ឌីជីថល។

5. “ខ្ញុំចង់ជ្រើសយក Bitcoin ប៉ុន្តែហេតុអ្វីមិនយក ទាំងពីរទៅ? មាស និង Bitcoin មានផលប៉ះពាល់ស្រដៀងគ្នា។ ខ្ញុំចង់ថែមមាស ជាការប្តូរ។ ខ្ញុំចង់ថែម Bitcoin ជាការប្តូរ។ ការជៀស គឺជាការប្តូរ។ Bitcoin គឺជាឧបករណ៍ទៅដល់ ទីនោះ។ Bitcoin គឺជាការជៀសកុំឲ្យបាត់លុយលើរបស់ អ្វីមួយដែលបិទបេរី។” - Mike Venuto, សហអ្នកគ្រប់គ្រង ក្រុមហ៊ុន Amplify Transformational Data Sharing ETF, a \$1 billion ETF។

តមកពីទំព័រទី ០៤ គណបក្សប្រឆាំងក្នុងមាត់...

មិនថាគណបក្សនោះនឹងមានឈ្មោះ អ្វីទេ គឺពេលនេះកត្តាមនុស្សស្អាតស្អំ ស្មោះត្រង់នឹងជាតិ ផ្សះផ្សាជាតិ បាន ទើបជាកត្តាសំខាន់។ មិនគួរបន្តឱ្យ ប្រជាពលរដ្ឋនៅសង្ស័យថាសង្គ្រោះ ជាតិនៅវិញម៉ានោះទេ។ គឺជាការ ភូតភរខ្លួនឯងជាដំបូង។ តាមពិត ទៅ គេបានបំបែកបំបាក់មេដឹកនាំ គណបក្សប្រឆាំងបាន ប្រកបដោយ ជោគជ័យរួចទៅហើយ, ដោយសារ ការដាក់លោក កឹម សុខា ក្នុងពិរុទ្ធ របស់គណបក្សហើយគេក៏អាចធ្វើបាន យ៉ាងណាក៏អាចធ្វើបានចំណែកខាង មេដឹកនាំ សម រង្ស៊ី ម្ខាងទៀត តែងប្រើប្រយោគដែលមិនពិត ឬ ធ្វើមិនបានការ ឬមិនបានពិគ្រោះ ឬក៏បំបោងហួសហេតុ ញុះញង់ឱ្យ កូនចៅក្នុងបក្សជេរប្រទេសផ្តាសារ ជាសាធារណៈ នាំឱ្យសាធារណជន រកជឿមិនបាន ធុញទ្រាន់ លែងគាំទ្រ គណបក្សសង្គ្រោះជាតិ ជាស្ថាពរ ទៅហើយ ។ ទាំងនោះវានឹងនាំឱ្យ មានផលអាក្រក់ សម្រាប់ការចេញ ដំណើរនយោបាយអនាគត របស់

លោក កឹម សុខា ជាមិនខានពីព្រោះ គេមិនអាចកំសាងលំនឹងមាំមាំ នៅ លើភាពមិនពិតបានទេ។
សហគមន៍អន្តរជាតិមានការ គោរពកោតសរសើរលោក កឹម សុខា ពីព្រោះលោកស្គាល់នឹងធ្លាប់ដឹកនាំ អង្គការដ៏ធំមួយ នៃសម្ព័ន្ធសុទ្ធនៅ កម្ពុជា នឹងបង្រួបបង្រួមបានជាគណ បក្សសង្គ្រោះជាតិជាបក្សប្រឆាំងដ៏ធំ មួយបានបន្ថែមពីនោះលោកមិនបាន យកកំហឹងនៃការរំលាយបក្សប្រឆាំង ឬការចាប់ខ្លួនលោកដោយអយុត្តិធម៌ នោះ មកញុះញង់ពលរដ្ឋឱ្យធ្វើហិង្សា សាធារណៈទេ។ លោក កឹម សុខា នឹង សហគមន៍អន្តរជាតិយល់ស្របគ្នាពី ដំណោះស្រាយសន្តិភាព អាចនឹង កើតមានបាន បើប្រជាពលរដ្ឋផ្តល់ ការគាំទ្រគាត់ច្រើន ដល់គណបក្ស ណាមួយដោយវិធីបោះឆ្នោតសុចរិត និងយុត្តិធម៌។ តើទស្សនៈសន្តិភាព កឹម សុខា និយមនោះ មាននៅតែ លោកប្រធានតែម្នាក់ប៉ុណ្ណោះនោះឬ យ៉ាងណា? ទំនងជាលោកមិនទាន់ ជឿ លើសហការវិជ្ជាសាសនាមួយ

របស់លោកនៅឡើយទេ បានជា មិនទាន់មានសកម្មភាពនយោបាយ អ្វីនៅឡើយ នាពេលនេះ។
រីឯសង្គ្រាមស៊ីវិលនៅកម្ពុជា ក៏អាចកើតឡើងយ៉ាងងាយស្រួល មិនមែនដោយសារអ្នកនយោបាយ ទេបក្សប្រឆាំងនោះទេ ហើយប្រាក ដជាមិនមែនដោយសារ កឹម សុខា នោះទេ, គឺប្រាកដដោយសារ អំពើពុករលួយ ដោយសារភាព អយុត្តិធម៌ អំពើលក់សប្បុរស ដល់អំណាចផ្តាច់ការ ឯណោះទេ, ដូច្នេះហើយបានជាសហគមន៍ អន្តរជាតិ គេអាចនឹងសង្ឃឹមលើ លោក កឹម សុខា ឬក៏ក្រុមបក្សប្រឆាំង ដែលគោរពលទ្ធិប្រជាធិបតេយ្យ ថា ជាអ្នកបញ្ចៀសសង្គ្រាមស៊ីវិលបាន ដោយលោកបានជឿជាក់ទៅលើ សម្លេងរបស់ប្រជាពលរដ្ឋខ្មែរ។ នឹង ជឿជាក់ថាលោកបានបណ្តុះថ្នាល អ្នកសន្តិភាព កឹម សុខា និយមដ៏ គួរឱ្យទុកចិត្ត សម្រាប់បន្តរដ្ឋបាល របស់លោកបានទោះជាមានឬគ្មាន រូបលោកក៏ដោយ ។

ការចាក់ថ្នាំចាក់សំខាន់បំផុត១៩-០៩ នៅក្នុងរដ្ឋ ម៉ាសាឈូសិត៖ សិទ្ធិឧទ្ធរណ៍បានជ្រើសរើសដំណាក់កាលទី១ និងដំណាក់កាលទី២

ដំណាក់កាលទី១	ដំណាក់កាលទី២
គ្រួសារអាទិភាពដំណាក់កាលទី១ ទាំងអស់	ឥឡូវមានសិទ្ធិទទួល
1 បុគ្គលអាយុ ៧៥ ឆ្នាំ ឡើងទៅ	ឥឡូវមានសិទ្ធិទទួល
2 បុគ្គលអាយុ ៦៥ ឆ្នាំ ឡើងទៅ និងបុគ្គលមានលក្ខខណ្ឌវេជ្ជសាស្ត្រ២ឡើងទៅ	មិនទាន់មានសិទ្ធិទទួល
3 សិស្សសាលាបឋម និងអ្នកធ្វើការស្វ័យ K-12 អ្នកធ្វើដំណើរឆ្លងកាត់ អ្នកលក់ចំណីអាហារ ឈ្មៀន និងកសិកម្ម អនាម័យ ការដ្ឋាន និងបុគ្គលិកសុខាភិបាលសាធារណៈ	មិនទាន់មានសិទ្ធិទទួល
4 បុគ្គលដែលមានលក្ខខណ្ឌវេជ្ជសាស្ត្រ ១	មិនទាន់មានសិទ្ធិទទួល

ដើម្បីស្វែងរកការណាត់ជួប សូមចូលមើលគេហទំព័រ៖ vaxfinder.mass.gov

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ
ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក
ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide
បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell,
Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅក្នុងផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ
ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ
គ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Management
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីយ៉ិន តាន អ៊ីស្តេត
URBAN REAL ESTATE
មជ្ឈមណ្ឌលផ្តល់សេវា
ជួលលំនៅដ្ឋាន
**Residential
Leasing Center**

ជាញើល តាន
ភ្នាក់ងារអចលនៈទ្រព្យ
Daniel Tan
Real Estate Agent
Cell: 978-902-6354
508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង យេយេ អ៊ីនស៊ុរិន អេសេនស៊ី
KK Insurance Agency, Inc.
រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business

508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com

បរិបូ ភារៈ
Borybo Phearak
Airline Tickets, Bridal Services, and More
978-674-8173
Boutique & Services
ចាប់បើកថ្មី!

GRAND OPENING
Airline Tickets • Boutique • Bridal Services
មានលក់សំបុត្រយន្តហោះ • លក់សំបុត្រកម្រៃប្រពៃណីខ្មែរ • តែងសំអាងការ
ស្រមៃទាំងទៅ ម៉ាលីសា ដើម្បីណាស់ដូច
For Booking Appointment: Contact Melissa
339-440-1109

716 Middlesex St # 10, Lowell, MA 01851

សេចក្តីជូនដំណឹងស្តីពី
ការរៀបចំកិច្ចប្រជុំជាសាធារណៈ
កិច្ចប្រជុំបន្ទាប់នៃអង្គការផែនការ North-
ern Middlesex Metropolitan ហៅកាត់
ថា (NMMPO) នឹងត្រូវប្រារព្ធឡើងនៅ
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២.០០
រសៀល។ នៅក្នុងកិច្ចប្រជុំនេះ NMMPO នឹង
បានដឹងអំពីបច្ចុប្បន្នភាព ការវិវត្តន៍កម្មវិធី
ធ្វើអោយប្រសើរឡើងផ្នែកដឹកជញ្ជូនក្នុងតំបន់
ឆ្នាំ២០២២-២០២៦ ហៅកាត់ថា (TIP) និង
កម្មវិធីការងារធ្វើផែនការរួមគ្នា ឆ្នាំ២០២២។
របៀបវារៈទាំងស្រុងនៃកិច្ចប្រជុំនេះអាចរកបាន
ពី www.nmcog.org។

កំណត់សម្គាល់៖ កិច្ចប្រជុំ NMMPO
ធ្វើឡើងតាមវីដេអូ Zoom ។ ព័ត៌មានអំពី
ការចូលរួមកិច្ចប្រជុំ នឹងមានផ្សាយតាម www.nmcog.org ។ លោក អ្នក ក៏អាចទទួលបាន
ព័ត៌មានពីកិច្ចប្រជុំនេះ ដោយគ្រាន់តែទូរស័ព្ទ
ហៅទៅលេខ 978-454-8021 លេខបន្ត
121 ឬ អ៊ីម៉ែលទៅអាស័យដ្ឋាន jhoward@nmcog.org ។ NMMPO ផ្តល់ការស្នាក់នៅ
សមរម្យ និងជំនួយផ្នែកភាសាដោយឥតគិតថ្លៃ
តាមសំណូមពរ (រួមទាំង មានការបកប្រែជា
ភាសាសញ្ញាអាមេរិកនិងភាសាផ្សេងទៀតក្រៅពី
ភាសាអង់គ្លេស វីដេអូមានអក្សរតំណាងអ្នកឆ្លើយតប
មានឧបករណ៍ជំនួយការស្តាប់ និងសម្ភារៈចាំ
បាច់ផ្សេងៗទៀត)។ សម្រាប់ការសុំជំនួយ សូម
ទំនាក់ទំនងទៅលោក ហាវដ ហ្វារ៉ាដ (Justin
Howard) តាមទូរស័ព្ទលេខ (978) 454-
8021 លេខបន្ត 121 ឬ អ៊ីម៉ែលទៅអាស័យ
ដ្ឋាន jhoward@nmcog.org ។ ការស្នើសុំ
ត្រូវធ្វើឡើង អោយបានឆាប់តាមដែលអាច
ធ្វើទៅបាន សម្រាប់សេវាតម្រូវអោយមានការ
រៀបចំជាមុន រួមទាំង ភាសាសញ្ញា CART ឬ
ការបកប្រែភាសាសញ្ញា ឬការបកប្រែជាសម្លេង។

**NOTICE OF PUBLIC
MEETING**
The next meeting of the North-
ern Middlesex Metropolitan Plan-
ning Organization (NMMPO) will
be held virtually on February 24,
2021 at 2:00 PM. At this meeting,
the NMMPO will hear updates on
development of regional FFY 2022-
2026 Transportation Improvement
Program (TIP) and Unified Planning
Work Program for FFY 2022. The
full agenda can be found at www.nmcog.org.

Notice: NMMPO meetings are
currently being held virtually via
the Zoom platform. Information
about accessing the meeting will
be posted at www.nmcog.org. You
can also get information on meeting
access by calling 978-454-8021,
ext. 121 or by emailing jhoward@nmcog.org. The NMMPO provides
reasonable accommodations and/or
language assistance free of charge
upon request (including but not
limited to interpreters in Ameri-
can Sign Language and languages
other than English, open or closed
captioning for videos, assistive
listening devices and alternate
material formats), as available. For
assistance, please contact Justin
Howard at (978) 454-8021, ext.
121 or at jhoward@nmcog.org.
Requests should be made as soon
as possible for services requiring
advanced arrangements, including
sign language, CART or language
translation or interpretation.

ដូងទេរ គោលដៅសម្រាប់ លំហែកម្សាន្តនាចុងសប្តាហ៍

ប្រសិនបើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខ៣ឆ្ពោះទៅទិសនិរតីនៃប្រទេសកម្ពុជារយៈពេលជាង៣ម៉ោង និងចំងាយផ្លូវ១៥៦គីឡូម៉ែត្រ នោះយើងនឹងទៅដល់ខេត្តមួយដែលមានឈ្មោះថា ខេត្តកំពត ដែលមានព្រំប្រទល់លាតសន្ធឹងជាប់ជាមួយឈូងសមុទ្រ។ នៅពេលយើងធ្វើដំណើរទៅលំហែកាយដល់ទីនោះហើយ កុំភ្លេចទៅទស្សនាមណីយដ្ឋានដូងទេរស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែកាយនាចុងសប្តាហ៍ដែលភ្ញៀវទេសចរទាំងឡាយត្រូវធ្វើដំណើរលើដងផ្លូវឆ្ពោះទៅកាន់មណីយដ្ឋានទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពីចំណុចរង្វង់មូលរូបសំណាកទឹកលកក្បែរស្ពានមិត្តភាពកម្ពុជា-កូរ៉េ កំពង់បាយទី១ខេត្តកំពត រួចបត់ចុះទៅផ្នែកខាងស្តាំដៃប្រមាណប្រហែល ៤០០ម៉ែត្របន្ថែមទៀត។

ទេសភាពដ៏ស្រស់ត្រកាលតាមដងព្រែកខេត្តកំពតរួមជាមួយសេវាកម្មបម្រើម្ហូបអាហារ និងសកម្មភាពកម្សាន្តនៅលើផ្ទៃទឹកជាច្រើន រួមមាន កីឡាជិះទូកកាយៈគយគន់ព្រៃចាក ជិះខ្សែរ៉ឺម៉កឆ្លង



ដងព្រែកដំរើបរំជួល ជិះក្ដារអ៊ុលកោង ខ្ពស់ជិះទាជិះទូកមើលទេសភាពយោលខ្សែពួរ និងហាក់ទឹកពីលើជណ្ដើរជាដើម។ សម្រាប់តម្លៃក្នុងការជិះទូកកាយ៉ាក់វិញ តម្លៃក្នុងមួយម៉ោងនិងចំណាយត្រឹមតែម្នាក់ ៣\$ សម្រាប់ការលេងកីឡាលើទឹកពេញមួយថ្ងៃ។

ពេលដល់ច្រកចូលតំបន់តាមស្លាកសញ្ញា ប្រមាណ ២០០ ម៉ែត្រ ភ្ញៀវអាចចតយានយន្តនៅចំណុចធំទូលាហូចដើរកាត់ម្លប់ឈើត្រឈឹងត្រឈៃស្របជាមួយខ្យល់អាកាសបរិសុទ្ធ សំដៅទៅកាន់ឆ្នេរដងព្រែក។ មិនតែប៉ុណ្ណោះមណីយដ្ឋានដូងទេរក៏មានជាចម្ការផ្លែឈើ ស្លន់ផ្កា

បារីខ្ពស់ផុតដីសង់នៅប៉ែកខាងឆ្វេងដៃ ភោជនីយដ្ឋានលើឆ្នេរ និងតុអាហារក្រោមដើមដូង ព្រមជាមួយការបោះតង់ក្នុងតម្លៃ 5\$ សម្រាប់អ្នកមានតង់ស្រាប់ និង 13\$ សម្រាប់តង់និងសម្ភារៈស្រាប់ពីកន្លែងផ្ទាល់។

ប្រភព៖ kohsantepheap

